



ចាប់ផ្តើម
ជាមួយប្រេដ
រីកចម្រើន
ជាមួយប្រេដ



លាស់ឡើង

ជាមួយ ប្រេដ

របាយការណ៍
ប្រចាំឆ្នាំ 2018



មាតិកា

សាររបស់នាយកប្រតិបត្តិ	01
អំពីធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី	03
យុទ្ធសាស្ត្ររបស់យើង	04
ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ	06
សមិទ្ធផលក្នុងឆ្នាំ 2017 & 2018	07
ការអភិវឌ្ឍន៍សំរាប់ឆ្នាំ 2019	09
រចនាសម្ព័ន្ធ	10
អ្នកទទួលបន្ទុកលើអភិបាលកិច្ច	11
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	13
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	15
របាយការណ៍របស់សវនករឯករាជ្យ	19
តារាងតុល្យការ	22
របាយការណ៍លទ្ធផល	23
របាយការណ៍បម្រែបម្រួលមូលធន	24
របាយការណ៍លំហូរសាច់ប្រាក់	25
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ	26

សាររបស់នាយកប្រតិបត្តិ

GUILLAUME CLAUDE PERDON

នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី



ចក្ខុវិស័យសេដ្ឋកិច្ច

ស្ថិរភាពនៃកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាទីផ្សារដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស។ ក្នុងន័យនេះ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ភីអិលស៊ី ("ធនាគារ") ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ និងបានចាប់ផ្តើមធ្វើប្រតិបត្តិការធនាគារ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។

នៅឆ្នាំ២០១៨ កំណើនពិតប្រាកដបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំ គឺ ៧.៥% នៅឆ្នាំ២០១៨ ធៀបនឹង ៧.០% នៅឆ្នាំ២០១៧ ដោយសារការពង្រីកយ៉ាងឆាប់រហ័សនូវការនាំចេញ និងតម្រូវការក្នុងប្រទេសដ៏ខ្លាំងដែលនាំឲ្យមានការកើនឡើងនូវការនាំចូល។

វិស័យឥន្លឺដែលជំរុញកំណើនសេដ្ឋកិច្ចគឺឧស្សហកម្មកាត់ដេរ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កម្មន្តសាល សំណង់ និងអចលនវត្ថុ។ ការវិនិយោគផ្ទាល់ពីបរទេសត្រូវបានគេប៉ាន់ស្មានថាបានកើនឡើងដល់កម្រិតខ្ពស់ឯកទត្តកម្ម គឺ ១៣.៤% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០១៨។ គេបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនឹងសម្រេចសក្តានុពលកំណើនរយៈពេលវែងប្រហែល ៧% នៅឆ្នាំ២០១៩។

លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំធំធេង និងកំណើននៃការវិនិយោគសាធារណៈទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធត្រូវបានគេរំពឹងទុកថានឹងបន្តជួយគាំទ្រដល់ការពង្រីក និងផលិតភាពសេដ្ឋកិច្ច។ រួមគ្នាជាមួយនឹងកំណែទម្រង់ផ្នែករចនាសម្ព័ន្ធជាច្រើន គេរំពឹងថា កត្តាខាងលើនេះនឹងជួយជំរុញភាពប្រកួតប្រជែងក្រៅប្រទេសរបស់ប្រទេសកម្ពុជា។

កំណើនយ៉ាងឆាប់រហ័សផ្នែកឥណទាន ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើអោយសមតុល្យឥណទានផ្តល់ដោយវិស័យធនាគារកើនឡើងលើស 100% នៃ GDP។ វិស័យហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការទ្រទ្រង់ការរីកចម្រើន។ ម្យ៉ាងវិញទៀត គោលនយោបាយលើវិស័យហិរញ្ញវត្ថុ និងធនាគារ ក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។

សាររបស់នាយកប្រតិបត្តិ (ត)

សមិទ្ធផល

មិនដល់ពីរឆ្នាំបន្ទាប់ពីបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ឥណទាន និងប្រាក់បញ្ញើរបស់យើងបានកើនឡើងដល់ 117 លានដុល្លារអាមេរិក និង 145 លានដុល្លារអាមេរិក រៀងគ្នា។ យើងខ្ញុំបានផ្តល់នូវសេវាកម្ម និងផលិតផលធនាគារពេញលេញសម្រាប់អតិថិជនគ្រប់ប្រភេទ។ យើងខ្ញុំមានអតិថិជនសរុបលើស 1,800 នាក់ ដែលក្នុងនោះមានអតិថិជនប្រភេទអាជីវកម្មចំនួន 200 នាក់។ អតិថិជនរបស់យើងខ្ញុំ ប្រតិបត្តិការអាជីវកម្មលើវិស័យផ្សេងៗដូចជា កសិកម្ម នាំចេញ នាំចូល និង ឧស្សាហកម្ម។ ជាមួយនឹងសមិទ្ធផលហិរញ្ញវត្ថុសំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018 យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ធនាគារនឹងឈានឡើងដល់ចំណុចរួចដើមនៅឆ្នាំ២០១៩ និងបន្តកើនឡើងប្រកបដោយនិរន្តរភាព នៅបណ្តាឆ្នាំខាងមុខ។

យើងធ្វើការប្តេជ្ញាចិត្ត និងផ្តោតសំខាន់ទៅលើសេវាកម្មអតិថិជន និងផ្តល់គុណតម្លៃដល់អតិថិជនរបស់យើងដោយការពង្រឹងគុណភាពនិងការបង្កើតអ្វីដែលថ្មីៗ។ យើងបង្កើតអោយមានភាពខុសប្លែកនៅក្នុងទីផ្សារ ជាមួយនឹងគុណភាពលើសេវាកម្មរបស់យើង។ ឧទាហរណ៍ យើងគឺជាធនាគារទីមួយដែលបើកប្រតិបត្តិការ 7 ថ្ងៃក្នុង 1សប្តាហ៍ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច។ ជាមួយនឹងភាពរហ័សរហួននៅក្នុងទីផ្សារ យើងបានបើកសាខាចំនួន ៣ និង ដាក់អោយប្រើប្រាស់ម៉ាស៊ីន ATM៖ ចំនួន 30 ហើយមានគំរោងបង្កើនទៅដល់ចំនួន 50 ក្នុងអំឡុង 2 ឆ្នាំខាងមុខ។


ទស្សនៈរបស់យើងខ្ញុំ គឺផ្អែកលើទំនាក់ទំនង ឈ្នះ ឈ្នះ រយៈពេលវែង រវាងអតិថិជន និងធនាគារ ដែលយកទំនុកចិត្តជាសំខាន់ដើម្បីបានការទទួលស្គាល់ ពីសំណាក់អតិថិជន និយ័តករ សហគមន៍ និងបុគ្គលិក។ យើងអនុវត្តវិធីសាស្ត្រ “ប្រតិបត្តិការធនាគារគ្មានរយៈចម្ងាយ” របស់ធនាគារ BRED។ វិធីសាស្ត្រនេះគឺជាការសន្យាដល់អតិថិជនលើលំនាំគំរូជាសកល តាមរយៈបណ្តាសាខាគោលដៅ និងការផ្តល់ដំណោះស្រាយតាមប្រព័ន្ធខ្ចីដីថ្នល់។ គំរូទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយដែលត្រឹមត្រូវ និងលំអិត រយៈពេលវែងដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងនៅគ្រប់ស្ថានភាពនីមួយៗ ដែលអាចកើតមានពាក់ព័ន្ធនឹងការរស់នៅ និងអាជីវកម្ម។ យុទ្ធសាស្ត្រអភិវឌ្ឍន៍នេះ គឺផ្អែកលើកម្មវិធីវិនិយោគដែលមានស្ថេរភាព។

សេចក្តីបញ្ចប់

យើងនៅតែមានភាពជឿជាក់សម្រាប់ឆ្នាំ 2019 នេះ។ ទោះបីជាមានការប្រកួតប្រជែងកាន់តែច្រើននៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជាក៏ដោយ ខ្សឿនហិរញ្ញវត្ថុជីវិតមាំរបស់យើង បច្ចេកវិទ្យាដែលត្រូវបានបំពាក់យ៉ាងល្អប្រសើរ កិច្ចខិតខំប្រឹងប្រែងដើម្បីគុណភាពសេវា ការអភិវឌ្ឍជាបន្តនៃធនធានមនុស្សរបស់យើង និងយុទ្ធសាស្ត្រលើកតម្លៃម៉ាកសញ្ញារបស់យើង ផ្តល់មូលដ្ឋានគ្រឹះរឹងមាំ ដើម្បីឲ្យធនាគារយើងសម្រេចគោលដៅរបស់ខ្លួន។

ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងធ្វើជាដៃគូអាជីវកម្មជាមួយធនាគារយើងខ្ញុំ។

ចាប់ផ្តើមជាមួយ ប្រេដ រីកចម្រើនជាមួយ ប្រេដ។



Guillaume Claude Perdon
នាយកប្រតិបត្តិ
ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2019

អំពីធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី

ព័ត៌មានអំពីធនាគារ

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ត្រូវបានកាន់កាប់ 100% ដោយ BRED Banque Populaire (“BRED”) ដែលជាធនាគារសហប្រតិបត្តិការតំបន់របស់បារាំង និងបានចុះបញ្ជីនៅក្នុងប្រទេសបារាំង។ ធនាគារ បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាមវិញ្ញាបនប្រតិលេខ ០០០០2982 ដែលចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី1 ខែមេសា ឆ្នាំ 2016។ ធនាគារបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី10 ខែមករា ឆ្នាំ2017 និងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី2 ខែមីនា ឆ្នាំ2017 ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ 30 វិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានបុគ្គលិកចំនួន 140 នាក់ គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 (ឆ្នាំ2017 មានចំនួន 89 នាក់)។

ព័ត៌មានអំពីក្រុមហ៊ុនសម្ព័ន្ធ


BRED គឺជាសមាជិករបស់ បណ្តុំក្រុមហ៊ុន Banque Populaire នៃធនាគារសហប្រតិបត្តិការ។ BRED មានសមាជិកសហប្រតិបត្តិការចំនួន 200,000 នាក់ ដែលមានមូលធនចំនួន 4.4 ពាន់លានអឺរ៉ូ និងមានបុគ្គលិកចំនួន 5,500 នាក់ ដែល 25% នៃបុគ្គលិកស្ថិតនៅក្រៅប្រទេសបារាំងឬនៅក្រៅប្រទេសតាមបណ្តាតំបន់ដែលធ្លាប់ត្រួតត្រាដោយបារាំង។ អាជីវកម្មគោលរបស់BREDគឺដំណើរការធនាគារពាណិជ្ជនៅក្នុងប្រទេសបារាំង តាមរយៈប្រតិបត្តិការក្នុង Greater Paris, Seine-et-Marne/Aisne, Normandy, Reunion Island, Mayotte, Guadeloupe, the Northern Islands, Martinique and French Guiana។ ដើម្បីក្លាយជាធនាគារមួយដែលប្តេជ្ញាចិត្តសម្រាប់សហគមន៍ទាំងនេះ បណ្តាញធនាគារបារាំងមានសាខាក្នុងស្រុកចំនួន 114 និងភ្នាក់ងារចំនួន 322 មជ្ឈមណ្ឌលអាជីវកម្មចំនួន 16 និង មជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសកម្មចំនួន 13 និង គ្រប់គ្រងទ្រព្យសម្បត្តិចំនួន 1។ BRED រក្សាទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជនជាងមួយលាននាក់។

នៅក្នុងឆ្នាំ 2018 BRED បានកត់ត្រានូវប្រាក់ចំណេញធនាគារសុទ្ធចំនួន 1,191 លានអឺរ៉ូ (+3.4%)។ ធនាគារពាណិជ្ជនៅក្នុងប្រទេសបារាំងបន្តរកើនឡើង ជាមួយនឹងអត្រាកំណើន 4.6% និងរួមចំណែក 2/3 នៃប្រាក់ចំណេញធនាគារសុទ្ធ ទោះបីជាស្ថិតក្នុងមជ្ឈដ្ឋានប្រកួតប្រជែងខ្ពស់និងការធ្លាក់ចុះនៃអត្រាការប្រាក់ក៏ដោយ។ BRED Banque Populaire ដែលជាក្រុមហ៊ុនមួយរបស់ BPCE Group ធ្វើការវិនិយោគលើអាជីវកម្មផ្សេងៗដូចជា សេវាកម្មធនាគាររាយ សេវាកម្មធនាគារអាជីវកម្ម សេវាកម្មធនាគារឯកជន សេវាកម្មធនាគារអន្តរជាតិ ការគ្រប់គ្រងទ្រព្យសម្បត្តិ ការជួញដូរមូលបត្រ ក្រុមហ៊ុនធនាគាររ៉ាប់រង និងពាណិជ្ជកម្មអន្តរជាតិ។ BRED Banque Populaire ក៏ធ្វើអាជីវកម្មប្រតិបត្តិការធនាគារផងដែរតាមរយៈបុត្រសម្ព័ន្ធធនាគារ នៅ Southeast Asia, the Pacific និង the Horn of Africa។ BPCE Group គឺជាសម្ព័ន្ធធនាគារធំជាងគេទី 2 នៅក្នុងប្រទេសបារាំងដែលបម្រើអតិថិជនលើសពី 31.2 លាននាក់ និង មានបុគ្គលិកលើសពី 100,000 នាក់ ដែលមានភាគទុនិកសហប្រតិបត្តិការចំនួន 9 លាននាក់។ BPCE Group ទទួលបានចំណាត់ថ្នាក់ A/A+ ដែលជាធនាគារមួយមានស្តង់ដារអន្តរជាតិខ្ពស់។



យុទ្ធសាស្ត្ររបស់យើង

យុទ្ធសាស្ត្ររបស់យើងខ្ញុំ គឺ ដើម្បីក្លាយខ្លួនជាធនាគារនាំមុខមួយ ក្នុងរយៈពេល 10 ឆ្នាំខាងមុខ តាមរយៈការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារដែលមានគុណភាពដល់អតិថិជនរបស់យើងខ្ញុំ ជាមួយនិងសេវាកម្មគ្រប់ប្រភេទតាមស្តង់ដារអន្តរជាតិ។



ដើម្បីផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ យើងខ្ញុំប្តេជ្ញាដូចខាងក្រោម៖	
ការរៀបចំដំណើរការ	- មានភាពរហ័សក្នុងការសំរេចចិត្ត - ធ្វើអោយប្រសើរឡើងនូវដំណើរការ - ដំណើរការទៅកាន់ប្រព័ន្ធខ្ចីជីថល (អនឡាញ, ប្រព័ន្ធប្រើប្រាស់ពីចម្ងាយ...)
ការទំនាក់ទំនងជាមួយអតិថិជន	- ប្តេជ្ញាអោយមានតម្លាភាព - ធានានូវតម្លៃសេវាកម្មសមរម្យ - ប្រកាន់ភ្ជាប់នូវវិធានដំណោះស្រាយ - ផ្តល់នូវបទពិសោធន៍ល្អបំផុត តាមរយៈការចាត់តាំងបុគ្គលិកក្នុងការបម្រើជូនអតិថិជន - លើកកម្ពស់នូវក្រមសីលធម៌របស់បុគ្គលិក

យុទ្ធសាស្ត្ររបស់យើង (ត)


បណ្តាញសាខា	- បង្កើតបណ្តាញសាខាគ្រប់គ្រាន់ - បង្កើតការគ្រប់គ្រងការរង់ចាំ និងច្រកចូលឆាប់រហ័ស - ពន្យារម៉ោងប្រតិបត្តិការ - បង្កើតសាខាតាមតំបន់ដែលផ្តល់ភាពងាយស្រួល - ចំណុចដែលផ្តោតការយកចិត្តទុកដាក់ (អតិថិជនសំខាន់, អាជីវកម្ម, សេវាកម្មធនាគារឯកជន)
ការប្រើប្រាស់ពីចម្ងាយ	- ការឆ្លើយតបឆាប់រហ័សទៅអតិថិជន - ការបង្ហាញព័ត៌មានតាមរយៈ website Facebook និងការផ្ញើសារ - ការផ្តល់ជូននូវបទពិសោធន៍ត្រឹមត្រូវតាមរយៈ online banking និង mobile App - បង្កើតផលិតផលថ្មីៗ ដូចជា mobile wallet និង agent banking

ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ


តារាងតុល្យការ

	2018 ដុល្លារអាមេរិក	2017 ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់អតិថិជន	144,747,083	46,256,411
ឥណទាន និងបុរេប្រទានសុទ្ធ	115,828,585	49,421,700
មូលធន	65,554,745	46,953,391
ទ្រព្យសកម្មសរុប	213,922,272	96,668,036
របាយការណ៍លទ្ធផល		
ចំណូលការប្រាក់សុទ្ធ	4,090,925	1,124,023
ចំណូលកម្រៃជើងសារសុទ្ធ	393,352	148,651
ព័ត៌មានទូទៅ		
ចំនួនសាខា	4	1
ចំនួនបុគ្គលិក	133	89
ចំនួន ATMs	30	9
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	11,801	763
ចំនួនអតិថិជនឥណទាន	454	125
ចំនួនកាតប្រើប្រាស់	1,574	554

ឥណទានដុល គិតជាលានដុល្លារអាមេរិក



បញ្ញើរបស់អតិថិជន គិតជាលានដុល្លារអាមេរិក



សមិទ្ធផលក្នុងឆ្នាំ 2017

អាជ្ញាប័ណ្ណ

ធនាគារបានចុះបញ្ជីនៅប្រទេសកម្ពុជា នៅថ្ងៃទី 1 ខែមេសា ឆ្នាំ2016 និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃ កម្ពុជា និងចាប់ផ្តើមដំណើរការប្រតិបត្តិការធនាគារ នៅថ្ងៃទី10 ខែមករា ឆ្នាំ2017។



ម៉ាស៊ីន ATM

ធនាគារមានភាពឆាប់រហ័ស និងប្រសិទ្ធភាពក្នុងការផ្តល់ភាពងាយស្រួលដល់អតិថិជន។ នាចុងឆ្នាំ2017 ម៉ាស៊ីន ATM ចំនួន 9 ត្រូវបានដំឡើងនៅតាមទីតាំងធនាគារ និងតាមទីតាំងផ្សេងៗ ដោយផ្តល់សេវាប្រតិបត្តិការ 24ម៉ោង ក្នុង1 ថ្ងៃ និង7 ថ្ងៃក្នុង 1 សប្តាហ៍។

ប្រតិបត្តិការធនាគារតាមអ៊ីនធឺណែត

យើងបានដាក់អោយប្រើប្រាស់នូវប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត នៅក្នុងខែកក្កដា ឆ្នាំ2017 ដើម្បីជួយអតិថិជនក្នុងការចូលទៅកាន់គណនីនិងធ្វើប្រតិបត្តិការធនាគារគ្រប់ពេល ទោះបីជានៅក្រៅម៉ោងការងារ។ សេវាកម្មនេះ មានសុវត្ថិភាព សាមញ្ញ និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការ។



ប័ណ្ណឥណពន្ធ VISA

នៅខែកញ្ញា ឆ្នាំ2017 យើងបានដាក់អោយដំណើរការ នូវប័ណ្ណ Visa Debit។ 3D Secure ត្រូវបានបន្ថែមទៅលើទ្រង់ទ្រាយរបស់ប័ណ្ណ Visa ដើម្បីពង្រឹងសុវត្ថិភាពប្រតិបត្តិការតាមរយៈការប្រើប្រាស់ប័ណ្ណ Visa ។ ម្យ៉ាងវិញទៀត អតិថិជនទទួលបាននូវការលើកចិត្តជាច្រើនពីដៃគូពាណិជ្ជកម្មជាមួយ និងការប្រើប្រាស់ប័ណ្ណ Visa Platinum របស់ធនាគារ។



កម្មវិធីតាមទូរស័ព្ទដៃ

យើងបានដាក់ដំណើរការនូវកម្មវិធីតាមទូរស័ព្ទដៃ (App Store និង Google Pay) នៅក្នុងខែវិច្ឆិកា ឆ្នាំ2017 ។ អតិថិជនអាចធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត ដោយប្រើប្រាស់ទូរស័ព្ទដៃ។



សាខា

- សាខាទទួលបានការបើកសម្ពោធនៅខែកញ្ញា ឆ្នាំ2018
- សាខាសៀមរាបត្រូវបានបើកសម្ពោធនៅខែតុលា ឆ្នាំ2018
- សាខាម៉ៅសែនត្រូវបានបើកសម្ពោធនៅខែវិច្ឆិកា ឆ្នាំ2018



ម៉ាស៊ីនកាត

យើងបានចាប់ផ្តើមទទួលម៉ាស៊ីនកាត នៅខែធ្នូ ឆ្នាំ២០១៨។ ឥឡូវនេះ អ្នកកាន់ម៉ាស៊ីនកាតអាចធ្វើការដកប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់យើង។

សាច់ប្រាក់បន្ថែម

ដើម្បីជួយសម្រួលដល់ការដកសាច់ប្រាក់របស់អ្នកដំណើរអន្តរជាតិដែលអញ្ជើញមកប្រទេសកម្ពុជា ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងផ្តល់ជូននូវសេវាកម្មថ្មីមួយ គឺសេវាដកសាច់ប្រាក់បន្ថែម ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ នេះ។ សេវាកម្មនេះនឹងអនុញ្ញាតឲ្យអ្នកដំណើរធ្វើការដកប្រាក់ដែលត្រូវការបន្ថែម ក្រោយពេលដកប្រាក់លើសពីចំនួនទឹកប្រាក់ដែលអាចដកបានតាមម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។ សេវាកម្មនេះនឹងមានផ្តល់ជូននៅគ្រប់សាខាធនាគារ ប្រេដ ប៊ែង ខេមបូឌា ទាំងអស់នៅប្រទេសកម្ពុជា។



កម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រី

នៅឆ្នាំ២០១៨ ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានសម្រេចចិត្តផ្តួចផ្តើមគំនិតបង្កើតកម្មវិធីមួយដែលផ្តោតលើស្ត្រី ដោយមានបំណងប្រាថ្នាចង់ក្លាយជា "ធនាគារជម្រើសសម្រាប់ស្ត្រី" នៅប្រទេសកម្ពុជា និងបម្រើសេវាដល់ស្ត្រីកម្ពុជាឲ្យកាន់តែល្អប្រសើរ ជាពិសេសសហគ្រិនស្ត្រី។

ក្នុងពេលដែលធនាគារ ប្រេដ ប៊ែង ខេមបូឌា បាននិងកំពុងរីកលូតលាស់ យើងទទួលស្គាល់ថាស្ត្រីមានតម្រូវការជាក់លាក់ ហើយធនាគាររបស់ស្ត្រីត្រូវតែសម្របតាម ដោយបង្កើតផលិតផល និងសេវាកម្មថ្មីៗ ដែលសមស្របតាមតម្រូវការរបស់ពួកគេ។ នៅឆ្នាំ២០១៨ រួមជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានធ្វើការសិក្សាស៊ីជម្រៅមួយទៅលើស្ត្រីធុរកិច្ចកម្ពុជាជាង ១៥០ នាក់ ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ។

កម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រីរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងដោះស្រាយក្តីកង្វល់ចម្បងរបស់ស្ត្រីតាមវិធីជាច្រើន និងជាចម្បងតាមរយៈការបង្កើតសេវាកម្មមិនមែនហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីផ្តោតការយកចិត្តទុកដាក់លើតម្រូវការរបស់ស្ត្រី។ ហើយនៅទីបំផុត ការធ្វើបែបនេះនឹងទាក់ទាញបុរសៗ។ សូមតាមដានមើលសេចក្តីប្រកាសបន្ថែមទៀតពាក់ព័ន្ធនឹងកម្មវិធីរបស់យើងខ្ញុំនាពេលខាងមុខ។



ការធ្វើប្រតិបត្តិការដែលងាយស្រួល និងឆាប់រហ័សគឺមានសារៈសំខាន់សំរាប់យើង។ យើងនឹងដាក់បន្ថែមនូវចំនួនម៉ាស៊ីន ATM នៅក្នុងឆ្នាំ 2019 តាមរយៈការពង្រីកសាខានៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា។ យើងមានគំរោង បង្កើនចំនួន ATM ទៅដល់ 50 គិតត្រឹមចុងឆ្នាំ 2019។

យើងមានគំរោងបង្កើតសាខាចំនួន 2 ទៀត នៅក្រុងភ្នំពេញ (សាខាចោមចៅ និងសាខាអូឡាំពិក) និង សាខាចំនួន 2 ទៀតនៅខេត្ត (ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង) ជាមួយនិងកំណើនបុគ្គលិកសរុបចំនួន 240 នាក់។

យើងធ្វើការវិនិយោគលើបច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធីទូរស័ព្ទដៃ និងការពង្រឹងទ្រង់ទ្រាយសេវាកម្មធនាគារតាមអ៊ីនធឺណែត។ យើងធានានូវការបន្តបង្កើតផលិតផលថ្មីៗ ការដោះស្រាយបញ្ហា និងផ្តល់នូវសេវាកម្មពេញចិត្តដល់អតិថិជនរបស់យើង។

យើងមានគំរោងផ្តល់ជូននូវសេវាកម្មមិនពាក់ព័ន្ធនិងហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ដល់អតិថិជនរបស់យើងដូចជា ការបង្រៀន ការហ្វឹកហាត់លើជំនាញគណនេយ្យ ការគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រទីផ្សារ។

នៅខែមីនាឆ្នាំ 2019 ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងប្រកាសជាផ្លូវការអំពីកម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រីរបស់ខ្លួន ដែលជាការឆ្លើយតបដ៏សមស្របមួយទៅនឹងតម្រូវការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុរបស់ស្ត្រី ក្នុងការជួយគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគេឲ្យបានកាន់តែប្រសើរឡើង។ កម្មវិធីរបស់យើងផ្តោតសំខាន់ទៅលើសសរស្តម្ភចម្បងចំនួនបួន គឺផ្តល់ព័ត៌មានផ្តល់អំណាច បំផុសគំនិត និងគាំទ្រ។


យើងនឹង ផ្តល់ព័ត៌មាន តាមរយៈក្រុមវីដេអូក្លីបដែលបង្ហាញនៅលើបណ្តាញសង្គម សម្រាប់សាធារណជនគ្រប់រូប។ ធនាគារនឹងរៀបចំកម្មវិធីផែនការពេលព្រឹក ជាមួយអ្នកជំនាញបច្ចេកទេស និងវាគ្មិនបំផុសគំនិតចម្រុះ ដែលនឹងមកផ្តល់ និងចែករំលែកបទពិសោធន៍របស់ខ្លួន។

យើងនឹងគាំទ្រ ការផ្តល់អំណាច ដល់ស្ត្រីតាមរយៈការបង្កើតសាលាបណ្តុះបណ្តាលមួយដែលនឹងធ្វើជាវេទិកា ដើម្បីផ្តល់កម្មវិធីបណ្តុះបណ្តាល ហើយដែលកម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេសដោយយោងទៅតាមតម្រូវការរបស់ស្ត្រី ដោយក្នុងនោះមានទាំងជំនាញបច្ចេកទេសនិងជំនាញទន់ (Soft skill) ។ គម្រោងសាកល្បងដំបូងរបស់យើងនឹងរៀបចំធ្វើនៅខេត្តស្វាយរៀង។

បំផុសគំនិត នៅឆ្នាំ ២០២០ ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងរៀបចំពានរង្វាន់អាជីវកម្មស្ត្រីជាលើកដំបូងរបស់ខ្លួន ដើម្បីផ្តល់រង្វាន់ និងទទួលស្គាល់ស្ត្រីឆ្នើមក្នុងអាជីវកម្ម។

គាំទ្រ ផ្នែកហិរញ្ញវត្ថុ ការផ្តល់សេវាមិនមែនហិរញ្ញវត្ថុនេះនឹងភ្ជាប់ជាមួយនឹងសេវាហិរញ្ញវត្ថុរបស់យើង៖ ការទូទាត់ប្រាក់ ការដាក់ប្រាក់ ការសន្សំប្រាក់ និងកម្ចី ក្នុងទិសដៅធ្វើឲ្យដំណើរឆ្ពោះទៅមុខរបស់អតិថិជនកាន់តែប្រសើរឡើង។

នៅប៉ុន្មានឆ្នាំខាងមុខនេះ ក្រុមការងាររបស់យើងនឹងបន្តកសាងប្រព័ន្ធអេកូឡូស៊ីឲ្យកាន់តែប្រសើរឡើងសម្រាប់អតិថិជនជាស្ត្រីរបស់យើង។
“ចាប់ផ្តើមជាមួយ ប្រេដ រីកចម្រើនជាមួយ ប្រេដ”



អ្នកទទួលបន្ទុកអភិបាលកិច្ច

I. ក្រុមប្រឹក្សាភិបាល

តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានចែងនៅក្នុងលក្ខន្តិកៈ និងត្រូវបានកំណត់ដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការកំណត់យុទ្ធសាស្ត្ររបស់ធនាគារ និងត្រួតពិនិត្យមើលការប្រព្រឹត្តទៅនៃកិច្ចការ និងអាជីវកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលត្រូវបំពេញកិច្ចដើម្បីអត្ថប្រយោជន៍របស់ធនាគារ។
- តែងតាំង និង/ឬ ដកមន្ត្រី និង/ឬ បណ្តាធិការ សំរាប់គ្រប់គ្រងធនាគារប្រចាំថ្ងៃ កំណត់សិទ្ធិអំណាចជាក់លាក់សំរាប់មន្ត្រី និង/ឬ បណ្តាធិការទាំងនោះ។
- កំណត់ប្រាក់ខែ ព្រមទាំងសំណងផ្សេងទៀតសំរាប់មន្ត្រី និង/ឬបណ្តាធិការធនាគារទាំងឡាយនោះ។
- លើកសំណើប្រាក់ខែ និងសំណងផ្សេងទៀត សម្រាប់អភិបាលទាំងអស់ និងបញ្ជូនសំណើនេះដើម្បីអោយបណ្តាភាគទុនិកអនុម័តយល់ព្រម។
- ចេញលិខិតសន្យាសងបំណុល សញ្ញាប័ណ្ណ ប័ណ្ណបំណុល និងទម្រង់ភស្តុតាងផ្សេងៗទៀត អំពីបំណុលរបស់ធនាគារ និងអាណត្តិរបស់លិខិតុបករណ៍នោះ។
- ស្នើទៅភាគទុនិកសម្រាប់សុំកែលក្ខន្តិកៈរបស់ធនាគារ។
- ស្នើទៅភាគទុនិកដើម្បីសុំបង្កើន ឬបន្ថយដើមទុន។
- លើកសំណើអំពីកិច្ចព្រមព្រៀងរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបង្រួបបង្រួមក្រុមហ៊ុន រវាងធនាគារ និងបុគ្គលផ្សេងទៀត ណាមួយដើម្បីអោយភាគទុនិកអនុម័ត។
- ស្នើទៅភាគទុនិកដើម្បីសុំលក់ទ្រព្យសកម្មទាំងអស់ ឬទ្រព្យសកម្មភាគច្រើនរបស់ធនាគារ។
- លើកសំណើអំពីការរំលាយក្រុមហ៊ុន ឬការជំរះបញ្ជីធនាគារ ដើម្បីអោយភាគទុនិកអនុម័ត។
- ប្រកាសភាគលាភស្របតាមគោលការណ៍គណនេយ្យ និងលក្ខខណ្ឌទូទាត់សំរាប់ថ្នាក់ភាគហ៊ុននីមួយៗដែលមានសិទ្ធិទទួលភាគលាភបាន។
- ចេញភាគហ៊ុននៅក្នុងធនាគារទៅតាមវិសាលភាពដែលត្រូវបានអនុញ្ញាតអោយនៅក្រោមលក្ខន្តិកៈ និងអនុលោមតាមច្បាប់នៃប្រទេសកម្ពុជា។
- ខ្ចីប្រាក់ក្នុងនាមធនាគារ។
- ចេញសារឡើងវិញ ឬលក់ប័ណ្ណភាគហ៊ុន ឬមូលបត្រនៅក្នុងធនាគារ។
- ផ្តល់ការធានាក្នុងនាមធនាគារ។
- ដាក់ហ៊ុំប៉ូតែក ដាក់បញ្ចាំ ឬបង្កើតអ្វីផ្សេងពីនេះជាផលប្រយោជន៍ប្រាតិភោគលើទ្រព្យសម្បត្តិមួយផ្នែក ឬទាំងអស់របស់ធនាគារដើម្បីធានាដល់កាតព្វកិច្ចណាមួយរបស់ធនាគារ។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុសំរាប់ឆ្នាំសារពើពន្ធនីមួយៗ ដើម្បីដាក់ជូន អោយភាគទុនិកអនុម័តយល់ព្រម។

សមាជិកក្រុមប្រឹក្សាភិបាលសំរាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាកាលបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Thierry Moreau	ប្រធានក្រុមប្រឹក្សាភិបាល
លោក Olivier Klein	អភិបាល
លោក Stéphane Mangiavacca	អភិបាល
លោក Bruno Moschetto	អភិបាលឯករាជ្យ
លោក Bernard Ramanantsoa	អភិបាលឯករាជ្យ
លោក Guillaume Massin	អភិបាលឯករាជ្យ
លោក Guillaume Claude Perdon	អភិបាល និងជានាយកប្រតិបត្តិ

អ្នកទទួលបន្ទុកអភិបាលកិច្ច (ត)

II. គណៈកម្មការសវនកម្ម

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការសវនកម្ម គឺធានាអោយបានថាគណៈគ្រប់គ្រងបង្កើត និងប្រកាន់ភ្ជាប់នូវប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ ហើយនីតិវិធីដែលមានទាំងនោះអាចធ្វើការវាយតម្លៃការអនុវត្តរបស់គណៈគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ហើយតាមការពិនិត្យមើលរបស់សវនករខាងក្រៅអាចវាយតម្លៃ លើការអនុវត្តរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។ គណៈកម្មការសវនកម្មសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក **Bernard Ramanantsoa**

ប្រធានស្តីទី

លោក **Thierry Moreau**

សមាជិក

លោក **Stéphane Mangiavacca**

សមាជិក

III. គណៈកម្មការគ្រប់គ្រងហានិភ័យ

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងហានិភ័យ គឺការគ្រប់គ្រងលើគោលនយោបាយ និងបង្កើតសកម្មភាពគ្រប់គ្រងហានិភ័យ ហើយធ្វើការវាយតម្លៃដល់ក្រុមប្រឹក្សាភិបាល។ គណៈកម្មការគ្រប់គ្រងហានិភ័យសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក **Bernard Ramanantsoa**

ប្រធានស្តីទី

លោក **Thierry Moreau**

សមាជិក

លោក **Stéphane Mangiavacca**

សមាជិក



ធនាគារ ប្រេដ ប៊ែន (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

និង

របាយការណ៍របស់សវនករឯករាជ្យ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

15

របាយការណ៍របស់សវនករឯករាជ្យ

19

តារាងតុល្យការ

22

របាយការណ៍លទ្ធផល

23

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

24

របាយការណ៍លំហូរសាច់ប្រាក់

25

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

26

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី		
REGISTRATION NO.	00002982		
ចុះបញ្ជីពាណិជ្ជកម្មលេខទីស្នាក់ការ	អគារលេខ 30, មហាវិថីព្រះនរោត្តម សង្កាត់ ផ្សារថ្មី 3 ខណ្ឌដូនពេញ ក្រុងភ្នំពេញ		
ភាគទុនិក	BRED Banque Populaire (“BRED”)		
ក្រុមប្រឹក្សាភិបាល	Thierry Moreau	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ 2018)	
	Olivier Jean Klein	អភិបាល	
	Stéphane Mangiavacca	អភិបាល	
	Guillaume Claude Perdon	អភិបាល និងនាយកប្រតិបត្តិ	
	Bernard Ramanantsoa	អភិបាលឯករាជ្យ	
	Jean-Christophe LEVENS	អភិបាលឯករាជ្យ	
	Guillaume MASSIN	អភិបាលឯករាជ្យ	
	Bruno MOSCHETTO	អភិបាលឯករាជ្យ	
អ្នកគ្រប់គ្រង	Guillaume Claude Perdon	ប្រធាននាយកប្រតិបត្តិ	
	Sopha MIN	អនុប្រធាននាយកប្រតិបត្តិ (តែងតាំងថ្ងៃទី 14 ខែ មីនា ឆ្នាំ 2018)	
	Anne-Laure Seidou	ប្រធាននាយកហិរញ្ញវត្ថុ	
	Romain LAKRAA	ប្រធានផ្នែកសេវាកម្មធនាគារពាណិជ្ជកម្មអន្តរជាតិ	
	Kamal Benchabane	ប្រធាននាយកគ្រប់គ្រងហានិភ័យនិងប្រតិបត្តិ	
	Marion Quintin	ប្រធានជាន់ខ្ពស់ផ្នែកឥណទាន-Fast Track	
	Chhay Huoy	ប្រធានជាន់ខ្ពស់ផ្នែកឥណទាន	
	Kunthea Meas	នាយកគ្រប់គ្រងបណ្តាញសាខា	
	Laurent AYOUN	នាយកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន	
	Nicolas SOSNOWIEZ	នាយកប្រធានផ្នែកទីផ្សារ &ការទំនាក់ទំនង	
សវនករ	ខេភីអ៊ីមជ្ឈី ខេមបូឌា ចំកាត់		



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់ សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ ។

ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 មានដូចខាងក្រោម៖

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់ខាតមុនដកពន្ធ	(3,816,846)	(15,336,087)	(3,954,299)	(15,963,504)
ពន្ធលើប្រាក់ចំណេញ	(81,800)	(328,672)	(15,431)	(62,295)
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(3,898,646)	(15,664,759)	(3,969,730)	(16,025,799)

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាលមិនបានស្នើឲ្យមានការបែងចែក ភាគលាភ សម្រាប់ការិយបរិច្ឆេទធ្វើរបាយការណ៍នេះទេ ។

ដើមទុន

សំណើរសុំបង្កើនដើមទុនបន្ថែមចំនួន 52,500,000 ដុល្លារអាមេរិក ទៅ 75,000,000 បានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 11 ខែ មេសា ឆ្នាំ 2018។ វិសោធនកម្មលក្ខន្តិកៈ ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2018។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមាន មូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទាន អាក្រក់ និងការធ្វើសំវិធានធនលើឥណទាននិងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ។ ក្រុមប្រឹក្សាភិបាលមានការជឿជាក់ថារាល់ឥណទាន និងបុរេប្រទានដែលទទួលស្គាល់ថាមិនអាចទារបាន ត្រូវបាន លុបបំបាត់ចោល ហើយសំវិធានធនគ្រប់គ្រាន់ ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានដែលជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយដែលអាចនឹង បណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធន លើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនខ្វះខាតជាសារវន្ត នោះឡើយ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់ វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីបំណុល ដែល បានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុង ប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែល នឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តន៍វិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ មកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ ។

ក្រុមប្រឹក្សាភិបាល មានយោបល់ថាពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារដែលត្រូវ បំពេញឬអាចនឹងត្រូវបំពេញក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ ដែលនឹងធ្វើឲ្យមាន ផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានវែកញែក នៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឲ្យមានតួលេខ នៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាល មានយោបល់ថាលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ នេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈ ជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានយោបល់ផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញ របាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជា សារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរាយការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬ និយ័តភាព ក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការចាប់ពីកាលបរិច្ឆេទរបាយការណ៍មុន រួមមាន៖

Thierry Moreau	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ 2018)
Olivier Jean Klein	អភិបាល
Stéphane Mangiavacca	អភិបាល
Guillaume Claude Perdon	អភិបាល និងនាយកប្រតិបត្តិ
Bernard Ramanantso	អភិបាលឯករាជ្យ
Guillaume MASSIN	អភិបាលឯករាជ្យ
Bruno MOSCHETTO	អភិបាលឯករាជ្យ

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ធនាគារដែលបានតែងតាំងនៅក្នុងការិយបរិច្ឆេទនេះ មាន អត្ថប្រយោជន៍ដោយផ្ទាល់នៅក្នុងភាគហ៊ុនរបស់ធនាគារនោះទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាគូភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយ ទិញយកភាគហ៊ុន ឬលិខិតបំណុលពីធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមាន សិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធនឹង ធនាគារដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សា ភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តន៍ប្រកបដោយសង្គតិភាព ។
- (ខ) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំនិង ការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការ ផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញភាពត្រឹមត្រូវ គឺត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបាន ច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (គ) ត្រួតពិនិត្យប្រព័ន្ធរបាយការណ៍របស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រង ផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាង ព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ ទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវ ប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញនៅទំព័រទី 22 ដល់ទី 67 ដែលបានភ្ជាប់មកជាមួយនេះ ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល



Guillaume Claude Perdon

អគ្គនាយក និងនាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2019



KPMG Cambodia Ltd

4th Floor, Delano Center

No. 144, Street 169, Sangkat Veal Vong

Khan 7 Makara, Phnom Penh, Cambodia

+885 23 216 899 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលរួមមានតារាងតុល្យការនា ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 របាយការណ៍លទ្ធផល របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដែលបានបង្ហាញនៅទំព័រទី 22 ដល់ទី 67 ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុង កថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននូវក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និង សមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី 14 ដល់ 18 និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារដែលរំពឹងថារួចរាល់បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។



ព័ត៌មានផ្សេងៗ (ត)

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង ។ យើងខ្ញុំ ពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងទទួលខុសត្រូវលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿសុទ្ធពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬ កំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហា ទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែង តែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើ បែបនេះ។

ចំពោះអ្នកទទួលខុសត្រូវលើអភិបាលកិច្ច គឺត្រូវទទួលខុសត្រូវលើការត្រួតពិនិត្យដំណើរការនៃរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការ បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួម បញ្ចូលទាំង មតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបានកើតឡើងនោះទេ ។

ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំឬកំហុសឆ្គងហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវ ការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយម ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយ តបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញ ខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពី កំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយ ចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុង គោលបំណងដើម្បី រៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញ មតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។



ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

- ការវាយតម្លៃលើភាពសមស្របនៃ គោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបាន ធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិន ប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិន គ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋាន របស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម របស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់ និរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូល ទាំងចំនុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេភីអ៊ីមជ្ជី ខេមបូឌា ចំកាត់



ង៉ៃ ហ៊ុយ

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2019

តារាងតុល្យការ
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018			នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	5	5,568,008	22,372,256	2,830,617	11,427,201
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ	6	42,527,121	170,873,972	6,371,045	25,719,909
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	7	18,629,258	74,852,359	23,017,701	92,922,459
ឥណទាន និងបុរេប្រទាន - សុទ្ធ	8	115,828,585	465,399,255	49,421,700	199,515,403
ប្រាក់បញ្ញើតម្កល់តាមច្បាប់	9	25,424,888	102,157,200	10,763,624	43,452,750
ទ្រព្យសកម្មផ្សេងៗ	10	1,649,031	6,625,807	1,343,806	5,424,945
ទ្រព្យសកម្មអរូបី	11	1,382,636	5,555,431	1,526,114	6,160,922
ទ្រព្យ និងបរិក្ខារ	12	2,912,745	11,703,409	1,393,429	5,625,273
ទ្រព្យសកម្មសរុប		213,922,272	859,539,689	96,668,036	390,248,862

បំណុល និងមូលធន

បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	13	144,747,083	581,593,779	46,256,411	186,737,131
គណនីត្រូវទូទាត់ឲ្យញាតិសម្ព័ន្ធ	25	-	-	2,338,505	9,440,545
បំណុលផ្សេងៗ	15	3,449,444	13,859,867	1,119,729	4,520,345
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	14(ខ)	8,000	32,144	-	-
អត្ថប្រយោជន៍និយោជិត	17	163,000	654,934	-	-
បំណុលសរុប		148,367,527	596,140,724	49,714,645	200,698,021

មូលធន					
ដើមទុន	16	75,000,000	301,350,000	52,500,000	211,942,500
ប្រាក់ខាតបង្គរ		(9,445,255)	(37,951,035)	(5,546,609)	(22,391,659)
មូលធនសរុប		65,554,745	263,398,965	46,953,391	189,550,841
សរុបបំណុល និងមូលធន		213,922,272	859,539,689	96,668,036	390,248,862

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	2018			2017	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ចំណូលពីការប្រាក់	18	6,663,568	26,774,216	1,590,354	6,420,259
ចំណាយលើការប្រាក់		(2,572,643)	(10,336,880)	(466,331)	(1,882,578)
ចំណូលសុទ្ធពីការប្រាក់		4,090,925	16,437,336	1,124,023	4,537,681
ចំណូលបានមកពីកម្រៃជើងសារ	19	890,034	3,576,157	298,263	1,204,088
ចំណាយបានមកពីកម្រៃជើងសារ	20	(496,682)	(1,995,668)	(149,612)	(603,984)
ប្រាក់ចំណូលសុទ្ធពីកម្រៃជើងសារ		393,352	1,580,489	148,651	600,104
ប្រាក់ខាតពីប្រតិបត្តិការ		4,484,277	18,017,825	1,272,674	5,137,785
សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទាន					
អាក្រក់ និងជាប់សង្ស័យ	8	(1,443,945)	(5,801,771)	(499,209)	(2,015,307)
ចំណាយបុគ្គលិក	21	(2,779,149)	(11,166,621)	(1,934,727)	(7,810,493)
រំលស់	22	(811,853)	(3,262,025)	(532,327)	(2,149,004)
ចំណាយទូទៅ និងរដ្ឋបាល	23	(3,266,176)	(13,123,495)	(2,260,710)	(9,126,485)
ប្រាក់ខាតមុនដកពន្ធ		(3,816,846)	(15,336,087)	(3,954,299)	(15,963,504)
ចំណូលបានមកពីកម្រៃជើងសារ	14(ខ)	(81,800)	(328,672)	(15,431)	(62,295)
ប្រាក់ខាតពីប្រតិបត្តិការ		(3,898,646)	(15,664,759)	(3,969,730)	(16,025,799)

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	ដើមទុន	ប្រាក់ខាតបង្គរ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី 1 ខែ មេសា ឆ្នាំ 2017 (ការិយបរិច្ឆេទបង្កើតធនាគារ)	30,000,000	(1,576,879)	28,423,121
ដើមទុនបានដាក់	22,500,000	-	22,500,000
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	(3,969,730)	(3,969,730)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	52,500,000	(5,546,609)	46,953,391
សមតុល្យនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 (សមមូលនឹងពាន់រៀល - កំណត់សម្គាល់ 4)	211,942,500	(22,391,659)	189,550,841
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	52,500,000	(5,546,609)	46,953,391
ដើមទុនបានដាក់	22,500,000	-	22,500,000
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	(3,898,646)	(3,898,646)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	75,000,000	(9,445,255)	65,554,745
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 (សមមូលនឹងពាន់រៀល - កំណត់សម្គាល់ 4)	301,350,000	(37,951,035)	263,398,965

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	2018		2017	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក (កំណត់សម្គាល់ 4)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	24	16,871,599	67,790,085	(14,247,352)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ប្រាក់បញ្ញើតម្កល់តាមច្បាប់		(2,250,000)	(9,040,500)	(2,250,000)
ការទិញទ្រព្យ និងបរិក្ខារ		(1,900,281)	(7,635,329)	(453,300)
ការទិញទ្រព្យសកម្មអរូបិយ		(295,427)	(1,187,026)	(331,085)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		8,700	34,957	1,100
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(4,437,008)	(17,827,898)	(3,033,285)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ដើមទុនបានដាក់		22,500,000	90,405,000	22,500,000
ការកើនឡើងសុទ្ធនៃសាច់ប្រាក់និងសាច់ប្រាក់សមមូល		22,500,000	90,405,000	22,500,000
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		34,934,591	140,367,187	5,219,363
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		32,219,363	130,069,569	27,000,000
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(612,169)	-
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន		67,153,954	269,824,587	32,219,363

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

1. អំពីធនាគារ និងសកម្មភាពចម្បង

- ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅ ព្រះរាជាណាចក្រកម្ពុជាក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០2982 ចេញដោយក្រសួង ពាណិជ្ជកម្មនៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2016 ។
- ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាធនាគារពាណិជ្ជនិងចាប់ផ្តើមអាជីវកម្មនៅថ្ងៃទី 10 ខែ មករា ឆ្នាំ 2017 ។
- ការិយាល័យចុះបញ្ជីស្ថិតនៅអគារលេខ 30 មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
- ធនាគារ គឺ BRED Banque Populaire ដែលបានបង្កើតឡើងនៅប្រទេសបារាំង។
- ធនាគារ មានបុគ្គលិកចំនួន 139 នាក់ គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017៖ 89 នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

- (ក) របាយការណ៍អនុលោមភាព**

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិ បោះផ្សាយនៅថ្ងៃទី 28 ខែ មីនា ឆ្នាំ 2019 ។
- (ខ) មូលដ្ឋាននៃការវាស់វែង**

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។
- (គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ**

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល ។ ដោយសារធនាគារធ្វើប្រតិបត្តិការនិង កត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្នែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាឆ្លុះបញ្ចាំង ពីភាពចាំបាច់នៃសេដ្ឋកិច្ច ប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។ សមតុល្យនៃទ្រព្យសកម្ម និង បំណុលរូបិយប័ណ្ណនាការបរិច្ឆេទរាយការណ៍ដែលជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រានាការបរិច្ឆេទនោះ ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ ព័ត៌មានហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារ ប្រសិនបើពុំមានការបញ្ជាក់ផ្សេងទៀត ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

2. មូលដ្ឋាននៃការរៀបចំ

- (ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ**

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តន៍នូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែទៅលើការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលប៉ះពាល់ដោយការកែប្រែនេះ ។

ការប៉ាន់ស្មាននេះ មានការចូលរួមការវិនិច្ឆ័យខ្ពស់ និងស្មុគស្មាញ ឬតំបន់ដែលមានការសន្មត និងការប៉ាន់ស្មានដែលមានសារៈសំខាន់ចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញខាងក្រោម ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ

- គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបានអនុវត្តដោយធនាគារ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទលើកលែងតែមានការបញ្ជាក់បន្ថែម។

- (ក) ឧបករណ៍ហិរញ្ញវត្ថុ**

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមាន សាច់ប្រាក់ និងសាច់ប្រាក់សមមូល ឥណទាន និងគណនីត្រូវទទួលផ្សេងៗ ប្រាក់បញ្ញើ និងគណនីត្រូវទូទាត់ផ្សេងៗ ។ គោលនយោបាយគណនេយ្យ លើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យនៅក្នុងរបាយការណ៍នេះ ។
- (ខ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យសាច់ប្រាក់ និងធនាគារ និងប្រាក់បញ្ញើនៅ ធនាគារ ដែលមានកាលវិសាន្តនៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។
- (គ) ឥណទាន និងបុរេប្រទាន**

- ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការតាមប្រាក់ដើមដកចំនួនទាំងឡាយណាដែលបានលុបចោល ឬសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ ។

- ឥណទាន ត្រូវបានលុបចោលនៅពេលដែលលទ្ធភាពនៃការប្រមូលបានមកវិញមិនមានភាពប្រាកដប្រជា។ ការប្រមូលបានមកវិញនូវឥណទាន និងបុរេប្រទានដែលបានលុបចោល និងការបញ្ចូលមកវិញនូវសំវិធានធនពីមុន ត្រូវបានបង្ហាញជាចំណូលក្នុងរបាយការណ៍លទ្ធផល ។

- ឥណទាន និងបុរេប្រទានដែលត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ គឺត្រូវចាត់ទុកជាឥណទានមិនដំណើរការ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឃ) សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន ត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមសមត្ថភាព នៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម ។ សមត្ថភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុនលក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុល អាជីវកម្ម និងលំហូរសាច់ប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារដែលប្រមូលបាន ។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សង ត្រូវបានយកមកគិតដូចខាងក្រោម៖

ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	សំវិធានធន
ឥណទានធម្មតា/ស្តង់ដារ	<30 ថ្ងៃ	1 %
ឥណទានឃ្លាំមើល	≥ 30 ថ្ងៃ - 90 ថ្ងៃ	3 %
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ - 180 ថ្ងៃ	20 %
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ - 360 ថ្ងៃ	50 %
ឥណទានបាត់បង់	360 ថ្ងៃ ឬ លើស	100 %

ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018

ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអីមភ័រមិន និងសារាចរណែនាំលេខ ធ7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ឥណទាន និងសំវិធានធនលើអីមភ័រមិនដែលតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហៅកាត់ថា (“គ្រឹះស្ថាន”) ធ្វើការវាស់វែងនូវអីមភ័រមិន និង ធ្វើសំវិធានធនគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ផ្អែកតាមចំណាត់ថ្នាក់ហានិភ័យឥណទាននិងសំវិធានធនដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	អត្រាសំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាង1ឆ្នាំ)		
ឥណទានធម្មតា/ស្តង់ដារ	≤14 ថ្ងៃ	1%
ឥណទានឃ្លាំមើល	15 ថ្ងៃ - 30 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ - 60 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	61 ថ្ងៃ - 90 ថ្ងៃ	50%
ឥណទានបាត់បង់	≥ 91 ថ្ងៃ	100%
ឥណទានរយៈពេលវែង (ច្រើនជាង1ឆ្នាំ)		
ឥណទានធម្មតា/ស្តង់ដារ	<30 ថ្ងៃ	1%
ឥណទានឃ្លាំមើល	≥ 30 ថ្ងៃ - 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90 ថ្ងៃ - 179 ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180 ថ្ងៃ - 359 ថ្ងៃ	50%
ឥណទានបាត់បង់	359ថ្ងៃ ឬ លើស	100%

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឃ) សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ (ត)

ការផ្លាស់ប្តូរចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ត្រូវបានអនុវត្តតាមវិធីសាស្ត្រទស្សនៈវិស័យ ហើយមិនមានផលប៉ះពាល់ដែលគួរឲ្យកត់សម្គាល់ចំពោះសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 នោះទេ។

សំវិធានធនខាងលើ ត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះ ជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ ។ ក្នុងករណីដែលឥណទានត្រូវបានធ្វើចំណាត់ថ្នាក់ជា ”ឥណទានបាត់បង់” ទ្រព្យបញ្ចាំទាំងអស់ត្រូវបានប្រើប្រាស់តាមតម្លៃទីផ្សារដែលអនុម័តដោយធនាគារជាតិ នៃកម្ពុជា ។

ភាពគ្រប់គ្រាន់នៃសំវិធានធនលើឥណទានអាក្រក់ជាប់សង្ស័យ ត្រូវបានវាយតម្លៃប្រចាំខែ ដោយអ្នកគ្រប់គ្រង ។ កត្តាដែលត្រូវបានប្រើប្រាស់ក្នុងការវាយតម្លៃភាពគ្រប់គ្រាន់នៃសំវិធានធន រួមមាន ទំហំ នៃឥណទាន បទពិសោធន៍នៃការខាតបង់កន្លងទៅស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗ។

ឥណទានមិនអាចទារបាន ឬចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអាក្រក់ នឹងត្រូវលុបបំបាត់ បន្ទាប់ពីមានការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំ ហើយប្រសិនបើនៅពេលដែលអ្នកគ្រប់គ្រង វិនិច្ឆ័យឃើញថា ពុំមានសង្ឃឹមនឹងទារបាននូវឥណទានទាំងនោះមកវិញទេ ។

ការប្រមូលមកវិញនូវឥណទានផ្តល់ឲ្យអតិថិជនដែលបានលុបបំបាត់ចោល និងការបញ្ចូលមកវិញនូវ សំវិធានធនពីមុនត្រូវបានបង្ហាញដាច់ដោយឡែក រួមជាមួយនឹងការប្រែប្រួលសុទ្ធនៃសំវិធានធនសម្រាប់ ឥណទានអាក្រក់ និងជាប់សង្ស័យក្នុងរបាយការណ៍លទ្ធផល ។

(ង) កតិសន្យាផ្សេងៗទាក់ទងនឹងឥណទាន

នៅក្នុងដំណើរការអាជីវកម្មធម្មតា សម្ព័ន្ធធនាគារ និង ធនាគារ ចុះកិច្ចសន្យាដែលពាក់ព័ន្ធនឹងឥណទានផ្សេងៗ រួមមានកិច្ចសន្យាឥណទាន លិខិតឥណទាន និង លិខិតធានាធនាគារផ្សេងៗ ។ គោលការណ៍គណនេយ្យ និង សំវិធានធនត្រូវបានអនុវត្តទៅតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ7-017-344 ប្រ.ក និងសារាចរណែនាំ លេខ ធ7-018-001 ស.រ.ច.ណ ក្នុងកំណត់សម្គាល់ 3(ឃ) ខាងលើ ។

សំវិធានធនកិច្ចសន្យាក្រៅតារាងតុល្យការ ត្រូវបានបង្ហាញក្នុងខ្ទង់ដាច់ដោយឡែកមួយក្នុងតារាងតុល្យការ ។

(ច) ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានកត់ត្រាតាមតម្លៃដើមដកសំវិធានធនលើតម្លៃដែលមិនអាចប្រមូលមកវិញបាន ប្រសិនបើមាន។

ធនាគារ បានធ្វើសំវិធានធនតាមបទបញ្ញត្តិសម្រាប់ការខាតបង់ពីអីមភ័រមិនទៅលើប្រាក់បញ្ញើ និង ប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុចំនួន 1% (ឆ្នាំ 2017: គ្មាន) ។

(ឆ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម ។ ការប៉ាន់ស្មាន លើទ្រព្យសកម្មដែលជាប់សង្ស័យ ត្រូវបានធ្វើឡើងដោយត្រួតពិនិត្យលើសមតុល្យរបស់ទ្រព្យសកម្មទាំងនោះនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា របស់ធនាគារនិងប្រាក់បញ្ញើរបស់អតិថិជន ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

(ឈ) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី សំដៅលើសូហ្វវែរកុំព្យូទ័រ និងការបង្កើតវេបសាយ។ ទ្រព្យសកម្មអរូបីរបស់ធនាគារ ត្រូវបានកត់ត្រាតាម ថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើ ឱនភាពនៃតម្លៃប្រសិនបើមាន ។

រំលស់ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ថេរលើរយៈពេល 5 ឆ្នាំ និង 2 ឆ្នាំរៀងគ្នា។

(ញ) ទ្រព្យ និងបរិក្ខារ

(i) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។

នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបានចាត់ទុកជាផ្នែក ផ្សេងគ្នា (សមាសធាតុចម្បងៗ) របស់ទ្រព្យ និងបរិក្ខារ ។

ចំណេញ ឬខាតពីការឈប់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(ii) ចំណាយបន្ទាប់

ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមក ហើយ ត្រូវបាន បូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម ។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុង ការិយបរិច្ឆេទដែលបានកើតឡើង ។

(iii) រំលស់

រំលស់លើទ្រព្យនិងបរិក្ខារត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋាន រំលស់ថេរទៅតាមអាយុកាលប្រើប្រាស់របស់ទ្រព្យ និងបរិក្ខារនីមួយៗ តាមអត្រាដូចខាងក្រោម៖

គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	5-10 ឆ្នាំ
សម្ភារការិយាល័យ	5-10 ឆ្នាំ
កុំព្យូទ័រ	5 ឆ្នាំ
យានយន្ត	5 ឆ្នាំ

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឃ) ទ្រព្យ និងបរិក្ខារ (ត)

(iii) រំលស់ (ត)

ទ្រព្យសកម្មកំពុងបង្កើត មិនបានធ្វើរំលស់រហូតដល់ការងារនោះត្រូវបានបញ្ចប់ ហើយបានដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម ។

វិធីសាស្ត្រក្នុងការរំលស់ អាយុកាលប្រើប្រាស់ និងតម្លៃដែលនៅសល់ ត្រូវបានពិនិត្យរួចរាល់សម្រាប់ការិយបរិច្ឆេទ និងធ្វើការកែតម្រូវប្រសិនបើមានភាពមិនច្បាស់លាស់។

(ង) ឱនភាពនៃតម្លៃទ្រព្យសកម្ម

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមាន ភស្តុតាងណាមួយ ដែលបង្ហាញថា ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ ។ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់ប៉ាន់ស្មាន នាពេលអនាគតដល់ទ្រព្យសកម្មនោះ ។

ការខាតបង់លើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគណនាទៅលើភាពខុសគ្នារវាងតម្លៃយោង និង តម្លៃបច្ចុប្បន្ន នៃលំហូរទឹកប្រាក់អនាគតដោយធ្វើការបញ្ចុះតម្លៃតាមអត្រាការប្រាក់ប្រសិទ្ធភាព ។ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល ។ ទ្រព្យសកម្មនៅសល់ត្រូវបានវាយតម្លៃជារួមក្នុងក្រុមទ្រព្យសកម្មដែលមានហានិភ័យឥណទានស្រដៀងគ្នា ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញ ប្រសិនបើមានព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការទទួល ស្គាល់ការខាតបង់លើឱនភាពនៃតម្លៃតម្រូវឱ្យដកចេញ ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្ម ត្រូវបានធ្វើឡើង ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាង តម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ សាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានអប្បហារទៅតម្លៃបច្ចុប្បន្នដោយប្រើអត្រា ការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និង ហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើ លំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”) ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) ឱនភាពនៃតម្លៃទ្រព្យសកម្ម (ត)

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតា បង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ឃ) ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានកត់ត្រាតាមតម្លៃនៃប្រាក់តម្កល់ ។

(ឧ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើ ផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បហារលំហូរទឹកប្រាក់ ដែលរំពឹងថា នឹងទទួលបាននាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃ ពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។

(ឆ) អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានចាត់ទុកជាចំណាយ នៅពេលនិយោជិតផ្តល់សេវាកម្មពាក់ព័ន្ធ។ បំណុល ត្រូវបានទទួលស្គាល់លើចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ប្រសិនបើធនាគារ មានកាតព្វកិច្ចផ្លូវច្បាប់ឬប្រយោលក្នុងការទូទាត់ចំនួននេះ ដែលជាលទ្ធផលនៃសេវាកម្មដែលបានផ្តល់រួចដោយនិយោជិត ហើយកាតព្វកិច្ចទូទាត់អាចប៉ាន់ស្មានដោយភាពជាក់លាក់ ។

(ii) អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កិច្ចទូទាត់សុទ្ធរបស់ធនាគារទៅលើអត្ថប្រយោជន៍រយៈពេលវែងរបស់និយោជិត គឺជាចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ដែលនិយោជិតទទួលបានពីការផ្តល់សេវាកម្មរបស់ខ្លួន ក្នុងអំឡុងពេលបច្ចុប្បន្ន និងអតីតកាល។ អត្ថប្រយោជន៍នេះត្រូវបានធ្វើអប្បហារដើម្បីកំណត់តម្លៃបច្ចុប្បន្ន ។ ការវាស់វែងឡើងវិញត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញឬការខាតក្នុងអំឡុងពេលដែលបានកើតឡើង ។

(ណ) ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្ករ ។ ការប្រាក់លើប្រាក់បញ្ញើ និង ប្រាក់តម្កល់នៅធនាគារ ឥណទានវិបារូបន៍ ឥណទានមានកាលកំណត់ និងឥណទានផ្សេងៗត្រូវបានទទួលស្គាល់ទៅតាមថេរវេលានៃសេវាកម្ម ដោយគិតជាប្រចាំខែ ឬប្រចាំថ្ងៃ ។ ឥណទានមិនដំណើរការមិនត្រូវបានកត់ត្រាជាចំណូលនោះទេ លុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) ការទទួលស្គាល់ប្រាក់ចំណូល (ត)

ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារ ត្រូវបានទទួលស្គាល់ដោយប្រើប្រាស់មូលដ្ឋានដូចខាងក្រោម៖

(i) កម្រៃលើការចាត់ចែងផ្តល់ឥណទាន និងកម្រៃជើងសារលើសេវាកម្ម និងឥណទានដែលបានផ្តល់ទៅឲ្យអតិថិជនត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលសេវាកម្ម និងឥណទាន ។

(ii) កម្រៃលើកិច្ចសន្យា និងកម្រៃការធានាលើសេវាកម្មផ្សេងៗ និងឧបករណ៍ហិរញ្ញវត្ថុនានា ដែលផ្តល់ឲ្យ អតិថិជនត្រូវបានទទួលស្គាល់ជាចំណូលនៅពេលប្រតិបត្តិការកើតឡើង ។

(iii) កម្រៃសេវាកម្ម និងកម្រៃរត់ការ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្ម ត្រូវបានបំពេញ ។

(ត) ចំណាយលើការប្រាក់

ចំណាយលើការប្រាក់ទៅលើប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ករ ។

(ថ) ភតិសន្យាប្រតិបត្តិការ

ថ្លៃឈ្នួលដែលបានបង់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល ដោយ ផ្អែកលើមូលដ្ឋានរំលស់ថេរទៅតាមពេលនៃភតិសន្យា ។

(ទ) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យា ។ ពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលពន្ធលើប្រាក់ ចំណេញទាក់ទងទៅនឹង ធាតុណាដែលបានទទួលស្គាល់ជាផ្នែកមួយនៃមូលធន ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថា ត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាព ទាំងឡាយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ពន្ធពន្យា ត្រូវបានកត់ត្រាតាមវិធីសាស្ត្រតារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោង ប្រើសម្រាប់ការគិតពន្ធ ។ តម្លៃនៃប្រាក់ពន្ធពន្យារដែលបានកំណត់នោះគឺផ្អែកលើលក្ខណៈនៃការជឿជាក់នឹងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធកំណត់នៅនាកាលបរិច្ឆេទរាយការណ៍ ។

ពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម ។ ពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានកាត់បន្ថយក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែលពាក់ព័ន្ធ ដែលអាច នឹងប្រើប្រាស់បាន ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ធន) សម្ព័ន្ធព្យាបាល

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាល ប្រសិនបើធនាគារ មានលទ្ធភាពគ្រប់គ្រង ដោយផ្ទាល់ ឬដោយ ប្រយោល ឬមានឥទ្ធិពលខ្លាំងទៅលើភាគីមួយទៀត ក្នុងការធ្វើសេចក្តីសម្រេច ហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬធនាគារ និងភាគី នោះ ស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលខ្លាំង ។ សម្ព័ន្ធព្យាបាល អាចជាបុគ្គល ឬនីតិបុគ្គលហើយក៏ រួម បញ្ចូលនូវសមាជិកគ្រួសារជិតស្និទ្ធជាមួយ នឹងរូបវន្តបុគ្គលជាសម្ព័ន្ធព្យាបាលផងដែរ ។

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្ព័ន្ធព្យាបាលរួមបញ្ចូលផងដែរនូវរូបវន្តបុគ្គល ដែលមានភាគហ៊ុនយ៉ាងតិច ចំនួន 10% នៃដើមទុនរបស់ធនាគារ ឬនៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬរូបវន្ត បុគ្គលណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការគ្រប់គ្រង ឬការរៀបចំ និងការអនុវត្តន៍នូវការត្រួតពិនិត្យផ្ទៃក្នុង របស់ធនាគារ ។

(ន) ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុថ្មី

នៅថ្ងៃទី 28 ខែ សីហា ឆ្នាំ 2009 ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកទាំងស្រុង ទៅតាមស្តង់ដារ ទាំងអស់ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និង វិសោធនកម្មពាក់ព័ន្ធ ផ្សេងៗ ។ អង្គភាពដែលមាន ការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឱ្យស្របទៅតាម CIFRS សម្រាប់ការិយបរិច្ឆេទគណនេយ្យ ដែលចាប់ ផ្តើមនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2012 ឬ ការិយបរិច្ឆេទគណនេយ្យបន្ទាប់ ពីនេះ ។

យោងតាមសារព័ត៌មានលេខ 058 សហវ-កជគ ចុះថ្ងៃទី 24 ខែ មីនា ឆ្នាំ 2016 ដែលចេញដោយក្រុមប្រឹក្សាជាតិ គណនេយ្យនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអនុម័តឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ពន្យារពេលអនុវត្ត CIFRS រហូតដល់ ការិយបរិច្ឆេទដែលចាប់ផ្តើមនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ឬ ការិយបរិច្ឆេទបន្ទាប់ពីនេះ ។

ធនាគារ មិនបានអនុវត្តមុនកាលកំណត់នូវស្តង់ដារថ្មីនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឡើយ។ នាថ្ងៃអនុម័តរបាយការណ៍ហិរញ្ញវត្ថុនេះ ធនាគារកំពុងវាយតម្លៃលើផលប៉ះពាល់ដែលអាចកើតឡើងពីការអនុវត្តស្តង់ដារគណនេយ្យថ្មីនេះលើរបាយការណ៍ហិរញ្ញវត្ថុ។

4. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការ ប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018ដែល 1 ដុល្លារ អាមេរិក ស្មើនឹង 4,018 រៀល (2017: 4,037 រៀល។) គូលេខជាប្រាក់រៀលនេះ គឺមិនត្រូវបានយកមក បកស្រាយថាគូលេខប្រាក់ដុល្លារ អាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬ អត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

5. សាច់ប្រាក់ក្នុងដៃ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ដុល្លារអាមេរិក	4,990,347	20,051,214	2,423,228	9,782,571
ប្រាក់អឺរ៉ូ	293,414	1,178,937	360,105	1,453,744
ប្រាក់រៀល	157,377	632,341	13,501	54,504
ប្រាក់បាត	126,870	509,764	33,783	136,382
	5,568,008	22,372,256	2,830,617	11,427,201

6. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើចរន្ត៖				
ធនាគារ BRED Banque Populaire	17,514,364	70,372,715	1,490,800	6,018,360
ធនាគារ Wells Fargo (**)	266,052	1,068,997	4,880,245	19,701,549
ធនាគារ Thanachart Bank Public Company Limited	176,272	708,260	-	-
	17,956,688	72,149,972	6,371,045	25,719,909
ប្រាក់បញ្ញើមានកាលកំណត់៖				
ធនាគារ BRED Banque Populaire	25,000,000	100,450,000	-	-
	42,956,688	172,599,972	6,371,045	25,719,909
សំវិធានធនតាមច្បាប់ (កំណត់សម្គាល់ 8(i))	(429,567)	(1,726,000)	-	-
	42,527,121	170,873,972	6,371,045	25,719,909

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុមានដូចខាងក្រោម៖

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

6. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ (ត)

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
(ក) តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	38,334,477	154,027,929	4,880,245	19,701,549
ប្រាក់អឺរ៉ូ	4,445,939	17,863,783	1,490,800	6,018,360
ប្រាក់បាត	176,272	708,260	-	-
	42,956,688	172,599,972	6,371,045	25,719,909
(ខ) តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធព្យាបាល	442,324	1,777,257	4,880,245	19,701,549
សម្ព័ន្ធព្យាបាល (កំណត់សម្គាល់ 26(ខ))	42,514,364	170,822,715	1,490,800	6,018,360
	42,956,688	172,599,972	6,371,045	25,719,909

(*) ប្រាក់តម្កល់នៅ BRED Banque Populaire ចំនួនទឹកប្រាក់ 25,000,000 ដុល្លារអាមេរិក ទទួលបានការប្រាក់ 2% ក្នុងមួយឆ្នាំនៅឆ្នាំ 2018 ។

(**) គណនី SWEEP ទទួលបានអត្រាការប្រាក់ 0.80% នៅក្នុងមួយឆ្នាំ(2017៖0.55% ក្នុងមួយឆ្នាំ) ។

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើ និងប្រាក់តម្កល់				
ប្រាក់រៀល	1,373,472	5,518,610	164,889	665,657
ដុល្លារអាមេរិក	11,611,986	46,656,960	20,752,812	83,779,102
មូលបត្រអាចជួញដូរបាននៅធនាគារជាតិនៃកម្ពុជា(*)				
ប្រាក់រៀល	2,488,800	10,000,001	-	-
ប្រាក់ដុល្លារអាមេរិក	3,155,000	12,676,788	2,100,000	8,477,700
	18,629,258	74,852,359	23,017,701	92,922,459

(*) មូលបត្រអាចជួញដូរបាននៅធនាគារជាតិនៃកម្ពុជា តំណាងឲ្យប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជាដែលមានអត្រាការប្រាក់ចំនួន 0.73% (2017៖ 1.00%) ក្នុងមួយឆ្នាំ និងមានកាលកំណត់ 3 ខែ ដែលបានផុតកំណត់ថ្ងៃទី 17 ខែ មករា ឆ្នាំ 2019។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

8. ឥណទាន និងបុរេប្រទាន - សុទ្ធ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ឥណទានអ្នកប្រើប្រាស់	75,905,519	304,988,375	34,140,711	137,826,050
ឥណទានមីក្រូហិរញ្ញវត្ថុ	15,023,229	60,363,334	7,500,000	30,277,500
ឥណទានវិបារូប័	7,295,216	29,312,178	4,290,427	17,320,454
ឥណទានបុគ្គលិក	1,503,290	6,040,219	603,264	2,435,377
ឥណទានផ្សេងៗ	17,282,896	69,442,677	3,386,507	13,671,329
ឥណទាន និងបុរេប្រទានដុល	117,010,150	470,146,783	49,920,909	201,530,710
សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ	(1,181,565)	(4,747,528)	(499,209)	(2,015,307)
ឥណទាន និងបុរេប្រទាន - សុទ្ធ	115,828,585	465,399,255	49,421,700	199,515,403

សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

(i) សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សំវិធានធនលើឥណទានបាត់បង់	682,356	2,741,706	499,209	2,015,307
សំវិធានធនលើសមាសភាគក្រៅតារាងតុល្យការ(កំណត់សម្គាល់ 15)	332,022	1,334,065	-	-
សំវិធានធនតាមច្បាប់លើប្រាក់បញ្ញើនិងតម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ(កំណត់សម្គាល់ 6)	429,567	1,726,000	-	-
	1,443,945	5,801,771	499,209	2,015,307

(ii) បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់របស់ធនាគារ មានដូចខាងក្រោម ៖

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
នាថ្ងៃទី 1 ខែ មករា	499,209	2,015,307	-	-
ការបន្ថែមក្នុងការិយបរិច្ឆេទ	682,356	2,741,706	499,209	2,015,307
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(9,485)	-	-
នាថ្ងៃទី 31 ខែ ធ្នូ	1,181,565	4,747,528	499,209	2,015,307

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

8. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
(ក) តាមកាលកំណត់៖				
ពី 1 ទៅ 3 ខែ	100,388	403,359	10,885,106	43,943,173
ពី 3 ទៅ 12 ខែ	14,263,183	57,309,469	9,404,544	37,966,144
ពី 1 ទៅ 3 ឆ្នាំ	25,302,738	101,666,401	3,952,008	15,954,256
ពី 3 ទៅ 5 ឆ្នាំ	14,926,052	59,972,877	7,662,856	30,934,950
លើសពី 5 ឆ្នាំ	62,417,789	250,794,677	18,016,395	72,732,187
	117,010,150	470,146,783	49,920,909	201,530,710
(ខ) តាមប្រភេទអាជីវកម្ម៖				
កម្ចីពាណិជ្ជកម្ម	67,739,377	272,176,817	33,678,485	135,960,044
កម្ចីទិញគេហដ្ឋាន	15,449,555	62,076,312	3,382,464	13,655,007
កម្ចីផ្សេងៗ	33,821,218	135,893,654	12,859,960	51,915,659
	117,010,150	470,146,783	49,920,909	201,530,710
(គ) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	110,320,254	443,266,781	49,920,720	201,529,947
ប្រាក់រៀល	6,689,896	26,880,002	-	-
ប្រាក់អឺរ៉ូ	-	-	189	763
	117,010,150	470,146,783	49,920,909	201,530,710
(ឃ) តាមនិវាសនដ្ឋាន៖				
និវាសនជន	117,010,136	470,146,727	49,920,905	201,530,693
អនិវាសនជន	14	56	4	17
	117,010,150	470,146,783	49,920,909	201,530,710
(ង) តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	115,506,860	464,106,564	49,317,645	199,095,333
ឥណទានផ្តល់ដល់បុគ្គលិក	1,503,290	6,040,219	603,264	2,435,377
	117,010,150	470,146,783	49,920,909	201,530,710

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

8. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
(ច) តាមចំណាត់ថ្នាក់ឥណទាន៖				
ឥណទានស្តង់ដារ				
មានទ្រព្យបញ្ចាំ	100,767,415	404,883,472	48,845,829	197,190,610
ពុំមានទ្រព្យបញ្ចាំ	15,695,211	63,063,358	1,075,080	4,340,100
ឥណទានឃ្លាំមើល				
មានទ្រព្យបញ្ចាំ	544,504	2,187,819	-	-
ឥណទានក្រោមស្តង់ដារ				
ពុំមានទ្រព្យបញ្ចាំ	3,020	12,134	-	-
	117,010,150	470,146,783	49,920,909	201,530,710
(ឆ) តាមទ្រព្យបញ្ចាំ៖				
អចលនទ្រព្យ	94,695,899	380,488,122	36,597,347	147,743,490
ពុំមានទ្រព្យបញ្ចាំ	13,987,654	56,202,395	12,820,563	51,756,613
ធានាសម្រាប់ស្ថាប័នហិរញ្ញវត្ថុ	6,017,069	24,176,583	-	-
ទ្រព្យចលនកម្ម	2,100,845	8,441,195	502,999	2,030,607
សាច់ប្រាក់	208,683	838,488	-	-
	117,010,150	470,146,783	49,920,909	201,530,710
(ជ) តាមហានិភ័យ៖				
ហានិភ័យធំៗ	32,596,636	130,973,283	15,905,855	64,211,936
មិនមែនជាហានិភ័យធំៗ	84,413,514	339,173,500	34,015,054	137,318,774
	117,010,150	470,146,783	49,920,909	201,530,710

ហានិភ័យធំ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យនេះសំដៅលើចំនួន ទឹកប្រាក់ខ្ពស់បំផុត រវាងសមតុល្យនៃឥណទាន និងកិច្ចសន្យាដែលនៅសល់ ឬឥណទាន និងកិច្ចសន្យាដែលបានអនុម័ត ។

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
(ឈ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖		
ឥណទានផ្តល់ដល់អ្នកប្រើប្រាស់		
ឥណទានផ្តល់ដល់បុគ្គលិក	4.50% – 7.00%	4.50% – 7.00%
ឥណទានផ្តល់ដល់អតិថិជនមិនមែនសម្ព័ន្ធម្នាតិ	6.75 % – 18.00%	6.75 % – 18.00%

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

9. ប្រាក់បញ្ញើតម្កល់តាមច្បាប់

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើតម្កល់តាមច្បាប់លើ៖				
ដើមទុនអប្បបរមា (ក)	7,500,000	30,135,000	5,250,000	21,194,250
ប្រាក់បញ្ញើរបស់អតិថិជន (ខ)	17,924,888	72,022,200	5,513,624	22,258,500
	25,424,888	102,157,200	10,763,624	43,452,750

(ក) ប្រាក់បញ្ញើតម្កល់តាមច្បាប់លើដើមទុនអប្បបរមា

ប្រាក់បញ្ញើនេះ គឺជាប្រាក់តម្កល់ធានាលើដើមទុនអប្បបរមាស្មើនឹង 10% នៃដើមទុនចុះបញ្ជីរបស់ ធនាគារ ស្របតាមមាត្រាទី 1 នៃប្រកាសលេខ ធ7-01-136 ប្រ.ក ស្តីពីប្រាក់តម្កល់ធានាលើដើមទុន របស់ធនាគារ ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001 ។ ប្រាក់បញ្ញើនេះ ត្រូវបានតម្កល់ទុកជាមួយធនាគារជាតិនៃកម្ពុជាជាប្រាក់ដុល្លារអាមេរិក ហើយអាចដកមកវិញបាន នៅពេលធនាគារបញ្ចប់ប្រតិបត្តិការ អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រាក់បញ្ញើនេះទទួលបានការប្រាក់ក្នុងអត្រា 1/4 នៃអត្រា LIBOR (គិតលើមូលដ្ឋាន 6 ខែ) ។

(ខ) ប្រាក់បញ្ញើតម្កល់តាមច្បាប់លើប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើនេះ គឺជាប្រាក់តម្កល់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន ដែលប្រែប្រួលតាមកម្រិត ប្រែប្រួលនៃប្រាក់បញ្ញើរបស់អតិថិជននៅធនាគារ ។ ប្រាក់តម្កល់បម្រុងកាតព្វកិច្ចនេះ ត្រូវរក្សាទុកស្របតាមប្រកាសលេខ ធ7-018-282 ប្រ.ក របស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី 29 ខែ សីហា ឆ្នាំ 2018 តាមអត្រា 8% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង 12.5% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់ដុល្លារអាមេរិក។ ប្រាក់បញ្ញើតម្កល់ជាប្រាក់រៀល 1/2 នៃអត្រា LIBOR គិតលើមូលដ្ឋាន 1 ខែ ហើយចំនួន 8% ដែល នៅសល់និងប្រាក់បញ្ញើតម្កល់ជាប្រាក់រៀលមិនទទួលបានការប្រាក់នោះទេ ។

10. ទ្រព្យសកម្មផ្សេងៗ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ការប្រាក់បង្គរត្រូវទទួល	381,006	1,530,882	251,903	1,016,932
ប្រាក់បង់មុន	1,187,617	4,771,845	1,056,442	4,264,856
ប្រាក់កក់	74,408	298,971	27,453	110,828
ទ្រព្យសកម្មផ្សេងៗ	6,000	24,109	8,008	32,329
	1,649,031	6,625,807	1,343,806	5,424,945

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

11. ទ្រព្យសកម្មអរូបី

	សូហ្វវែរកុំព្យូទ័រ		ការបង្កើតវេបសាយ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
2018				
តម្លៃដើម				
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1,801,269	61,246	1,862,515	7,518,973
ការទិញបន្ថែម	261,965	33,462	295,427	1,187,026
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(35,388)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	2,063,234	94,708	2,157,942	8,670,611

ដក៖ រំលស់បង្គរ

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	329,597	6,804	336,401	1,358,051
រំលស់ក្នុងការិយបរិច្ឆេទ	416,403	22,502	438,905	1,763,520
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(6,391)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	746,000	29,306	775,306	3,115,180
តម្លៃយោង	1,317,234	65,402	1,382,636	5,555,431
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				

2017

តម្លៃដើម

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	68,938	-	68,938	278,303
ការទិញបន្ថែម	269,839	61,246	331,085	1,336,590
ផ្ទេរពីទ្រព្យ និងបរិក្ខារ	1,462,492	-	1,462,492	5,904,080
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	1,801,269	61,246	1,862,515	7,518,973

ដក៖ រំលស់បង្គរ

នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	19,103	-	19,103	77,119
រំលស់ក្នុងការិយបរិច្ឆេទ	310,494	6,804	317,298	1,280,932
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	329,597	6,804	336,401	1,358,051
តម្លៃយោង	1,471,672	54,442	1,526,114	6,160,922
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017				

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

12. ទ្រព្យ និងបរិក្ខារ

	ប្រើប្រាស់រួម និងប្រើប្រាស់បំបែក	សម្ភារៈ ការិយាល័យ	កុំព្យូទ័រ	យានយន្ត	ទ្រព្យសកម្ម កំពុងបង្កើត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
2018						
តម្លៃដើម						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	15,042	380,672	782,946	347,684	112,037	6,614,144
ការទិញបន្ថែម	622,142	99,336	513,217	111,160	554,426	7,635,329
ការផ្ទេរ	-	-	-	(13,000)	-	(52,234)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(31,129)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	637,184	480,008	1,296,163	445,844	666,463	14,166,110
ដកៈ រំលស់បង្គរ						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	2,344	38,862	135,363	68,383	-	988,871
រំលស់ក្នុងការិយបរិច្ឆេទ	11,655	57,579	224,332	79,382	-	1,498,505
ការលក់	-	-	-	(313)	-	(1,263)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(4,653)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	-	-	-	-	-	(4,653)
តម្លៃយោង						
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	623,185	383,567	936,468	303,062	666,463	11,703,409

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

12. ទ្រព្យ និងបរិក្ខារ (ត)

	ប្រើប្រាស់រួម និងប្រើប្រាស់បំបែក	សម្ភារៈ ការិយាល័យ	កុំព្យូទ័រ	យានយន្ត	ទ្រព្យសកម្ម កំពុងបង្កើត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
2017						
តម្លៃដើម						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	12,787	720	59,440	189,429	2,386,447	10,693,298
ការទិញបន្ថែម	2,255	109,116	70,387	159,505	112,037	1,829,972
ការផ្ទេរ	-	270,836	653,119	-	(2,386,447)	(5,904,080)
ការលក់	-	-	-	(1,250)	-	(5,046)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	15,042	380,672	782,946	347,684	112,037	6,614,144
ដកៈ រំលស់បង្គរ						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	916	108	6,524	22,688	-	122,062
រំលស់ក្នុងការិយបរិច្ឆេទ	1,428	38,754	128,839	46,008	-	868,072
ការលក់	-	-	-	(313)	-	(1,263)
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	2,344	38,862	135,363	68,383	-	988,871
តម្លៃយោង						
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	12,698	341,810	647,583	279,301	112,037	5,625,273

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

13. ប្រាក់បញ្ញើរបស់អតិថិជន

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើចរន្ត	25,985,573	104,410,032	11,477,908	46,336,315
ប្រាក់បញ្ញើសន្សំ	6,460,766	25,959,357	4,403,658	17,777,567
ប្រាក់បញ្ញើមានកាលកំណត់	112,300,744	451,224,390	30,374,845	122,623,249
	144,747,083	581,593,779	46,256,411	186,737,131

ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជនមិនមែនជាធនាគារ មានបង្ហាញដូចខាងក្រោម៖

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
គ្រឹះស្ថានហិរញ្ញវត្ថុ	19,954,114	80,175,630	3,154,250	12,733,707
អតិថិជនមិនមែនគ្រឹះស្ថាន ហិរញ្ញវត្ថុ	124,792,969	501,418,149	43,102,161	174,003,424
	144,747,083	581,593,779	46,256,411	186,737,131

ប្រាក់បញ្ញើខាងលើត្រូវបានវិភាគដូចខាងក្រោម៖

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
(ក) តាមកាលកំណត់៖				
ក្នុង 1 ខែ	40,902,250	164,345,241	21,112,927	85,232,886
ពី 1 ទៅ 3 ខែ	26,342,372	105,843,651	12,167,129	49,118,700
ពី 3 ទៅ 12 ខែ	26,465,932	106,340,115	5,356,326	21,623,488
ពី 1 ទៅ 5 ឆ្នាំ	50,551,530	203,116,048	7,407,179	29,902,782
លើសពី 5 ឆ្នាំ	484,999	1,948,724	212,850	859,275
	144,747,083	581,593,779	46,256,411	186,737,131

(ខ) តាមប្រភេទអតិថិជន៖				
ក្រុមហ៊ុនអាជីវកម្ម	38,538,255	154,846,709	27,438,483	110,769,156
ឯកត្តជន	86,254,714	346,571,440	15,663,678	63,234,268
គ្រឹះស្ថានហិរញ្ញវត្ថុ	19,954,114	80,175,630	3,154,250	12,733,707
	144,747,083	581,593,779	46,256,411	186,737,131

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

13. ប្រាក់បញ្ញើរបស់អតិថិជន (ត)

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
(គ) តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	143,168,374	575,250,526	44,922,474	181,352,028
សម្ព័ន្ធហ្មាតិ (កំណត់សម្គាល់ 26 (ខ))	1,578,709	6,343,253	1,333,937	5,385,103
	144,747,083	581,593,779	46,256,411	186,737,131

(ឃ) តាមនិវាសនដ្ឋាន៖				
និវាសនជន	137,269,215	551,547,705	38,608,799	155,863,722
អនិវាសនជន	7,477,868	30,046,074	7,647,612	30,873,409
	144,747,083	581,593,779	46,256,411	186,737,131

(ង) តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	129,449,776	520,129,200	44,594,521	180,028,081
ប្រាក់រៀល	10,253,969	41,200,447	241,310	974,168
អឺរ៉ូ	4,723,689	18,979,782	1,420,149	5,733,142
ប្រាក់បាត	319,649	1,284,350	431	1,740
	144,747,083	581,593,779	46,256,411	186,737,131

(ច) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)		
	2018	2017
គណនីចរន្ត	0.30% - 1.50%	0.30% - 1.50%
គណនីសន្សំ	0.30% - 1.50%	0.30% - 1.50%
គណនីមានកាលកំណត់	0.70% - 6.00%	0.25% - 6.60%

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

(ក) សំវិធានធនពន្ធលើប្រាក់ចំណេញ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនាដើមការិយបរិច្ឆេទ	-	-	-	-
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	81,800	328,672	15,431	62,295
ពន្ធលើប្រាក់ចំណេញដែលបានបង់	(73,800)	(296,528)	(15,431)	(62,295)
សមតុល្យនាចុងការិយបរិច្ឆេទ	8,000	32,144	-	-

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	81,800	328,672	15,431	62,295

អនុលោមទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាម អត្រា 1% នៃប្រាក់ចំណូលសរុបដោយកំណត់យកចំនួនពន្ធត្រូវបង់ណាដែលធំជាង ។

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់ខាតមុនដកពន្ធ	(3,816,846)	(15,336,087)	(3,954,299)	(15,963,504)
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ 20%	(763,369)	(3,067,217)	(790,860)	(3,192,702)
ចំណាយមិនអាចកាត់កងបាន	58,315	234,310	88,692	358,050
ពន្ធពន្យារជាទ្រព្យសកម្មមិនបានទទួលស្គាល់	290,604	1,167,647	77,514	312,924
ប្រាក់ពន្ធខាតមិនទាន់ប្រើប្រាស់	414,450	1,665,260	624,654	2,521,728
	-	-	-	-
ពន្ធអប្បបរមា	81,800	328,672	15,431	62,295
ចំណាយពន្ធលើប្រាក់ចំណេញ	81,800	328,672	15,431	62,295

ការគណនាប្រាក់ចំណូលដែលត្រូវជាប់ពន្ធជាកម្មវត្ថុនៃការត្រួតពិនិត្យ និងអនុម័តពីអជ្ញាធរពន្ធដារ ។

(គ) ពន្ធពន្យារជាទ្រព្យសកម្មមិនបានទទួលស្គាល់

ពន្ធលើការខាត គឺអាចយកទៅទុកកាត់កងជាមួយនឹងពន្ធទៅលើប្រាក់ចំណេញសម្រាប់ឆ្នាំខាងមុន ដែលមានរយៈពេល 5 ឆ្នាំ ដែលគិតពីឆ្នាំដែលមានការខាតបង់។ ចំនួនជាក់ស្តែងនៃពន្ធលើការខាត ដែលអាចយោងទៅកាត់កងនាការិយបរិច្ឆេទខាងមុខ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអជ្ញាធរពន្ធដារ។ ពន្ធពន្យារជាទ្រព្យសកម្មរបស់ធនាគារ មិនបានទទួលស្គាល់ដោយសារមិនប្រាកដនឹងអាចកាត់កងជាមួយពន្ធលើប្រាក់ចំណេញនាពេលអនាគតបាន ។

ឆ្នាំផុតកំណត់	ស្ថានភាពពន្ធ	ដុល្លារអាមេរិក
2022	ចំហរ	2,154,052
2021	ចំហរ	3,123,272

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

15. បំណុលផ្សេងៗ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ការប្រាក់បង្គរត្រូវទូទាត់	1,019,362	4,095,797	276,351	1,115,629
ចំណាយបង្គរ	790,219	3,175,100	558,567	2,254,935
ពន្ធផ្សេងៗត្រូវទូទាត់	66,027	265,296	33,699	136,043
សំវិធានធនលើសមសភាគក្រៅតារាងតុល្យការ (កំណត់សម្គាល់ 8(i))	332,022	1,334,065	-	-
ផ្សេងៗ	1,241,814	4,989,609	251,112	1,013,738
	3,449,444	13,859,867	1,119,729	4,520,345

16. ដើមទុន

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ភាគហ៊ុនមានតម្លៃ 1000 ដុល្លារអាមេរិកក្នុង 1 ភាគហ៊ុនចំនួន 75,000 ហ៊ុន (2017: 52,500 ហ៊ុន) ដែលបានចុះបញ្ជី និងបានបង់	75,000,000	301,350,000	52,500,000	211,942,500

នៅថ្ងៃទី 11 ខែ មេសា ឆ្នាំ 2018 ធនាគារបានធ្វើការស្នើសុំទៅធនាគារជាតិកម្ពុជា ដើម្បីបង្កើនដើមទុនរបស់ខ្លួនពី 52,500,000 ដុល្លារអាមេរិក ទៅ 75,000,000 ដុល្លារអាមេរិក ។ វិសោធនកម្មលក្ខន្តិកៈ ត្រូវបាន អនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2018។

17. អត្ថប្រយោជន៍និយោជិត

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់រំលឹកអតីតភាពការងារ	163,000	654,934	-	-

សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានធ្វើឡើងស្របតាមប្រកាសលេខ 443 ស្តីពី "ការទូទាត់សំណងអតីតភាពការងារ" ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 និងសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ។ ប្រកាសនេះ តម្រូវឲ្យនិយោជកទាំងអស់ ត្រូវទូទាត់សំណងអតីតភាពការងារដល់និយោជិតរបស់ដូចខាងក្រោម៖

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

17. អត្ថប្រយោជន៍និយោជិត (ត)

- ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 15 ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ ។ ការទូទាត់នឹងត្រូវបានធ្វើឡើងចំនួនទឹកប្រាក់ស្មើនឹង 7.5 ថ្ងៃ ពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែ មិថុនា និងខែ ធ្នូនៅរៀងរាល់ឆ្នាំ ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ចាប់ពីឆ្នាំ 2021 ត្រូវបានកំណត់យកចំនួនស្មើនឹង 6 ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំ ។ សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យលើសពីចំនួន អតិបរមាស្មើនឹង 6 ខែនៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ 2019 (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត) ។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេប្រសិនបើគាត់លាលែងពីការងារ ។

បម្រែបម្រួលនៃសំវិធានធនលើអត្ថប្រយោជន៍និយោជិតមានដូចខាងក្រោម៖

	2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	-	-
ទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល	163,000	654,934
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	163,000	654,934

18. ចំណូលពីការប្រាក់

ចំណូលការប្រាក់បានមកពីប្រភពដូចខាងក្រោម៖

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ឥណទាន និងបុរេប្រទានប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា និងធនាគារនានា	6,599,845	26,518,177	1,572,592	6,348,554
	63,723	256,039	17,762	71,705
	6,663,568	26,774,216	1,590,354	6,420,259

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

19. ចំណូលបានមកពីកម្រៃជើងសារ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
កម្រៃដំណើរការឥណទាន	377,819	1,518,077	160,965	649,816
កម្រៃសេវាកម្ម និងការពិន័យ	103,327	415,168	33,193	134,000
កម្រៃពីការផ្ទេរប្រាក់	270,589	1,087,227	76,720	309,719
ចំណូលផ្សេងៗ	138,299	555,685	27,385	110,553
	890,034	3,576,157	298,263	1,204,088

20. ចំណាយលើកម្រៃជើងសារ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ចំណាយដំណើរការឥណទាន	26,383	106,007	74,199	299,541
ចំណាយលើ Master និង Visa card	103,512	415,911	32,291	130,359
ផ្សេងៗ	366,787	1,473,750	43,122	174,084
	496,682	1,995,668	149,612	603,984

21. ចំណាយបុគ្គលិក

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បៀវត្សរ៍	1,808,235	7,265,488	1,331,723	5,376,166
ប្រាក់លើកទឹកចិត្តបុគ្គលិក	291,130	1,169,760	119,000	480,403
ប្រាក់រំលឹកអតីតភាពការងារ	163,000	654,935	-	-
អត្ថប្រយោជន៍លើសុខភាព	77,424	311,090	29,024	117,170
អត្ថប្រយោជន៍ផ្សេងៗ	439,360	1,765,348	454,980	1,836,754
	2,779,149	11,166,621	1,934,727	7,810,493

22. រំលស់

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
រំលស់លើទ្រព្យសកម្មអរូបី(កំណត់សម្គាល់ 11)	438,905	1,763,520	317,298	1,280,932
រំលស់លើទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់ 12)	372,948	1,498,505	215,029	868,072
	811,853	3,262,025	532,327	2,149,004

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

23. ចំណាយទូទៅ និងរដ្ឋបាល

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ចំណាយលើការផ្តល់	794,765	3,193,366	547,778	2,211,380
ចំណាយលើវិជ្ជាជីវៈ	758,123	3,046,138	341,836	1,379,992
ចំណាយពន្ធផ្សេងៗ	537,180	2,158,389	388,179	1,567,079
ចំណាយលើការផ្សព្វផ្សាយ	378,841	1,522,183	340,826	1,375,915
ចំណាយលើអាជ្ញាប័ណ្ណ និងសមាជិកភាព	124,833	501,579	99,836	403,038
ចំណាយថ្លៃទឹកភ្លើង	88,505	355,613	63,804	257,577
ចំណាយលើការធ្វើដំណើរ និងស្នាក់នៅ	87,430	351,294	118,578	478,699
ចំណាយលើការទំនាក់ទំនង	68,150	273,827	46,695	188,508
ចំណាយលើសម្ភារៈការិយាល័យ	59,854	240,493	35,241	142,268
ចំណាយលើការជួសជុល និងថែទាំ	51,816	208,197	99,632	402,214
ចំណាយផ្សេងៗ	316,679	1,272,416	178,305	719,815
	3,266,176	13,123,495	2,260,710	9,126,485

24. សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពប្រតិបត្តិការ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់ខាតមុនបង់ពន្ធ	(3,816,846)	(15,336,087)	(3,954,299)	(15,963,504)
និយ័តភាពលើ:				
រំលស់លើទ្រព្យសកម្មអរូបី	438,905	1,763,520	317,298	1,280,932
រំលស់លើទ្រព្យ និងបរិក្ខារ	372,948	1,498,505	215,029	868,072
ចំណូលការប្រាក់សុទ្ធ	(6,663,568)	(26,774,216)	(1,590,354)	(6,420,259)
សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទាន អាក្រក់ និងជាប់សង្ស័យ	1,443,945	5,801,771	499,209	2,015,307
អត្ថប្រយោជន៍បុគ្គលិក	163,000	654,934	-	-
ចំណាយការប្រាក់	2,572,643	10,336,880	466,331	1,882,578
ចំណេញលើការលក់ទ្រព្យ និងបរិក្ខារ	(683)	(2,745)	(163)	(660)
	(5,489,656)	(22,057,438)	(4,046,949)	(16,337,534)

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

24. សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពប្រតិបត្តិការ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
បម្រែបម្រួល:				
ទុនបម្រុងកាតព្វកិច្ច	(12,411,264)	(49,868,459)	(5,513,624)	(22,258,500)
ឥណទាន និងបុរេប្រទាន	(67,089,241)	(269,564,570)	(49,920,909)	(201,530,710)
ទ្រព្យសកម្មផ្សេងៗ	(176,122)	(707,658)	(1,035,175)	(4,179,001)
ប្រាក់បញ្ញើរបស់អតិថិជន	98,490,672	395,735,520	46,256,411	186,737,131
បំណុលផ្សេងៗ	1,254,682	5,041,312	657,449	2,654,122
គណនីត្រូវទូទាត់ឱ្យសម្ព័ន្ធម្នាតិ	(2,338,505)	(9,396,113)	(1,777,595)	(7,176,151)
សាច់ប្រាក់ទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពប្រតិបត្តិការ	12,240,566	49,182,594	(15,380,392)	(62,090,643)
ការប្រាក់ដែលបានទទួល	6,534,465	26,255,480	1,338,451	5,403,327
ការបាត់ដែលបានបង់	(1,829,632)	(7,351,461)	(189,980)	(766,949)
ពន្ធលើប្រាក់ចំណូល	(73,800)	(296,528)	(15,431)	(62,295)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	16,871,599	67,790,085	(14,247,352)	(57,516,560)

25. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ 5)	5,568,008	22,372,256	2,830,617	11,427,201
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ	42,956,688	172,599,972	6,371,045	25,719,909
ប្រាក់បញ្ញើ និង ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	18,629,258	74,852,359	23,017,701	92,922,459
	67,153,954	269,824,587	32,219,363	130,069,569

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

26. ប្រតិបត្តិការ និងសមតុល្យជាមួយនឹងសម្ព័ន្ធព្យាភិ

(ក) ប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាភិ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<i>ប្រាក់បញ្ញើរបស់អតិថិជន៖</i>				
ការិយាល័យតំណាងរបស់ Compagnie Financiere de la BRED	1,349,360	5,421,728	1,275,942	5,150,978
BRD (Cambodia) Limited	229,349	921,525	57,995	234,126
<i>ចំណាយលើការជួល</i>				
BRD (Cambodia) Limited	541,200	2,174,542	542,624	2,190,572
<i>ចំណាយលើសូហ្វវែរ</i>				
BRED IT	459,621	1,846,756	295,118	1,191,393
<i>ដើមទុនបានដាក់</i>				
BRED Banque Populaire	22,500,000	90,405,000	22,500,000	90,832,500
<i>វិញ្ញាបន្នទៅលើគណនីដែលមានទំនាក់ទំនង</i>				
BRED Banque Populaire	-	-	2,338,505	9,440,545

(ខ) សមតុល្យជាមួយនឹងសម្ព័ន្ធព្យាភិ

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
<i>គណនីត្រូវទូទាត់ទៅសម្ព័ន្ធព្យាភិ</i>				
BRED Banque Populaire	-	-	2,338,505	9,440,545
<i>ប្រាក់បញ្ញើរបស់អតិថិជន(កំណត់សម្គាល់ 13(គ))</i>				
ការិយាល័យតំណាងរបស់ Compagnie Financiere de la BRED	1,349,360	5,421,728	1,275,942	5,150,978
BRD (Cambodia) Limited	229,349	921,525	57,995	234,125
	1,578,709	6,343,253	1,333,937	5,385,103
<i>ប្រាក់បញ្ញើ និងប្រាក់កម្ចីល់(កំណត់សម្គាល់ 6(ខ))</i>				
BRED Banque Populaire	42,514,364	170,822,715	1,490,800	6,018,360

គណនីត្រូវទូទាត់ឲ្យសម្ព័ន្ធព្យាភិ គឺជាបំណុលដែលគ្មានការធានា មិនមានការប្រាក់និងមិនមានកាលកំណត់សងជាក់លាក់ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

26. ប្រតិបត្តិការ និងសមតុល្យជាមួយនឹងសម្ព័ន្ធព្យាភិ (ត)

(គ) ភាគលាភសម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ	744,874	2,992,904	680,691	2,747,950

27. ភតិសន្យា និងយថាភាព

(ក) ភតិសន្យាឥណទាន

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ទ្រព្យសកម្ម				
ឥណទានវិញ្ញាបន្នដែលមិនទាន់ប្រើប្រាស់	7,946,248	31,928,024	2,233,000	9,014,621
ឥណទាន និងបុរេប្រទាន ដែលមិនទាន់ប្រើប្រាស់	12,824,318	51,528,110	50,000	201,850
	20,770,566	83,456,134	2,283,000	9,216,471
បំណុល				
លិខិតឥណទាន	367,850	1,478,021	528,091	2,131,904
លិខិតធានាដោយធនាគារ	5,712,818	22,954,103	2,211,172	8,926,500
	6,080,668	24,432,124	2,739,263	11,058,404

(ខ) ភតិសន្យាជួល

ធនាគារមាន ភតិសន្យាប្រតិបត្តិការទៅលើការជួលដីធ្លី និងអគារដូចខាងក្រោម៖

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
រយៈពេលមួយឆ្នាំ	1,310,332	5,264,914	596,616	2,408,539
ចន្លោះពី 2 ទៅ 5 ឆ្នាំ	6,130,876	24,633,860	2,405,664	9,711,666
លើលពី 5 ឆ្នាំ	7,759,872	31,179,166	2,395,340	9,669,988
	15,201,080	61,077,940	5,397,620	21,790,193

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

27. ភតិសន្យា និងយថាភាពិ (ត)

(គ) យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទបញ្ញត្តិ ពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាង នៅប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយ ខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) ការណែនាំ និងសេចក្តីសង្ខេប

ធនាគារមានហានិភ័យបណ្តាលមកពីឧបករណ៍ហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល

កំណត់សម្គាល់នេះបង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការណ៍របស់ធនាគារដើម្បីប៉ាន់ស្មាន និងចាត់ចែងនូវហានិភ័យដែល កើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ ។

(ខ) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ឬប្រយោលដែលកើតមានឡើងពីការខ្វះខាតនូវនីតិវិធី បុគ្គលិកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងនិងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀតដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួលដូចជាកត្តាដែលកើតមានឡើងពីតម្រូវការច្បាប់និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម ។

ហានិភ័យប្រតិបត្តិការត្រូវបានគ្រប់គ្រងបាន តាមរយៈនីតិវិធីគ្រប់គ្រងហានិភ័យប្រតិបត្តិការរបាយការណ៍ និងការត្រួតពិនិត្យត្រឹមត្រូវលើសកម្មភាពអាជីវកម្មតាមរយៈអង្គភាពត្រួតពិនិត្យ និងអង្គភាព គាំទ្រដែល ជាអង្គភាពឯករាជ្យពីអាជីវកម្ម ហើយមានការត្រួតពិនិត្យពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ ធនាគារ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃ ការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់ ។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវ នីតិវិធី និងឯកសារសំអាងនានាព្រមទាំងការអនុវត្តតាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្ម ខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន និងសកម្មភាព វិនិយោគផ្សេងៗ ។

កត្តាចម្បងដែលនាំឲ្យមានហានិភ័យឥណទានកើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន។ ចំនួនហានិភ័យឥណទាននេះ ត្រូវបានបង្ហាញជាតម្លៃយោងនៃទ្រព្យសកម្ម នៅក្នុងតារាងតុល្យការ ។ សកម្មភាពឥណទានត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារដើម្បីធានាអះអាងថា គោលបំណងនៃប្រាក់កម្ចីទាំងអស់ទទួលបានជោគជ័យ ។ ឧទាហរណ៍ អតិថិជនឥណទានមានលទ្ធភាព និងទ្រព្យសម្បត្តិសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ ។ គោលការណ៍ឥណទាន កត់ត្រានូវគោលការណ៍ប្រាក់កម្ចី ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទានដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ផ្ទៃក្នុង និងនីតិវិធី ដែលអនុវត្តដើម្បីធានា អះអាងក្នុងការគោរពទៅតាមការណែនាំរបស់ធនាគារជាតិនៃ កម្ពុជា ។

ធនាគារបានរក្សាទ្រព្យបញ្ចាំ សម្រាប់ធានាដល់ឥណទានផ្តល់ឲ្យអតិថិជន តាមទម្រង់ជាសិទ្ធិលើទ្រព្យបញ្ចាំ និងអ្នកធានា ។ ការប៉ាន់តម្លៃសមស្របគឺផ្អែកលើតម្លៃទ្រព្យបញ្ចាំដែលបានវាយតម្លៃនៅ ពេលឲ្យខ្ចីហើយជាទូទៅមិនមានការកែប្រែឡើយ លើកលែងតែនៅពេលឥណទាននោះត្រូវបានវាយតម្លៃថាជា ឥណទានជាប់សង្ស័យ ។

(i) ការវាស់វែងហានិភ័យឥណទាន

ធនាគារប៉ាន់ប្រមាណនូវកម្រិតប្រហែលនៃការខកខានមិនទូទាត់សងបំណុលរបស់អ្នកខ្ចីម្នាក់ៗ ដោយផ្ដោតលើការព្យាករណ៍ប្រាក់ចំណេញ និងលំហូរទឹកប្រាក់របស់អ្នកខ្ចី ។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅឲ្យឯកត្តជន ឬសហគ្រាសធុនតូច និងមធ្យម នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារគ្រប់គ្រងកម្រិត និងត្រួតពិនិត្យ ការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលវាត្រូវបានរកឃើញ ។

ធនាគារប្រើប្រាស់គោលនយោបាយ និងការអនុវត្តន៍ជាច្រើនដើម្បីបន្ថយហានិភ័យឥណទាន ។ គោលនយោបាយប្រើច្រើនបំផុតក្នុងចំណោមគោលនយោបាយទាំងនេះ គឺការធានាដោយយកវត្ថុបញ្ចាំពីអតិថិជនដែលជាការអនុវត្តន៍ទូទៅមួយ ។ ធនាគារអនុវត្តតាមគោលការណ៍ណែនាំស្តីពីការ ទទួលយកបាននូវប្រភេទវត្ថុបញ្ចាំ ឬការបញ្ចៀសហានិភ័យឥណទាន ។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដែលបានធានាលើឥណទានផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន (មានដី អគារ និងទ្រព្យផ្សេងៗ)
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជាដី និងអគារជាដើម និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យឥណទាន (ត)

(iii) គោលនយោបាយក្នុងការកំណត់ឱនភាពនៃតម្លៃ និងការធ្វើសំវិធានធន

ធនាគារ តម្រូវឱ្យអនុវត្តការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ដែលស្របតាមប្រកាសលេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអីមភែរមិន និងសាវាចរណែនាំលេខ ធ7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ឥណទាន និងសំវិធានធនលើអីមភែរមិន។ សូមមើលកំណត់សម្គាល់លេខ 3 (ឃ) សម្រាប់ព័ត៌មានលម្អិត ។

(iv) ការបង្ហាញហានិភ័យឥណទាន

	31 ខែ ធ្នូ ឆ្នាំ 2018		31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
ឥណទាន និងបុរេប្រទាន				
មិនហួសកាលកំណត់	116,462,626	467,946,830	49,920,909	201,530,710
ឥណទានហួសកាលកំណត់និងមិនទាន់ខាតបង់	544,504	2,187,819	-	-
ឥណទានខាតបង់	3,020	12,134	-	-
សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ	(1,181,565)	(4,747,528)	(499,209)	(2,015,307)
	115,828,585	465,399,255	49,421,700	199,515,403

ឥណទាន និងបុរេប្រទានខាតបង់

ឥណទាន និងបុរេប្រទានខាតបង់ គឺជាឥណទាន និងបុរេប្រទាន ដែលធនាគារកំណត់និងរំពឹងថាមិនអាចប្រមូលបានមកវិញនូវប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាខ្ចី ឥណទាន និង បុរេប្រទាន ។ អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើឡើងសម្រាប់ ឥណទាន ហួសកាលកំណត់លើសពី 90 ថ្ងៃ ។ សំវិធានធន អប្បបរមាត្រូវបានធ្វើឡើងទៅតាមចំណាត់ថ្នាក់របស់ ឥណទាននីមួយៗ លើកលែងតែមានព័ត៌មាន ផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្ចី ។

នៅក្នុងការកំណត់សំវិធានធន រាល់តម្លៃទ្រព្យបញ្ចាំក្រៅពីប្រាក់បញ្ញើ ដែលត្រូវបានគេដាក់បញ្ចាំក្នុងករណីដែលឥណទានត្រូវបានចាត់ថ្នាក់ថាខាតបង់នោះរាល់ទ្រព្យបញ្ចាំ អាចនឹងត្រូវប្រើប្រាស់តាមតម្លៃសមស្របដែល អនុម័តដោយធនាគារជាតិនៃកម្ពុជា ។ យោងតាមគោលការណ៍គណនេយ្យដោយ ឡែកដែលបានបង្ហាញក្នុងកំណត់ សម្គាល់ 3 (ឃ) ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យប្រតិបត្តិការ (ត)

(iv) ការបង្ហាញហានិភ័យឥណទាន (ត)

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ ជាឥណទាន និងបុរេប្រទានដែលកិច្ចសន្យាទូទាត់ សងហួសកាលកំណត់លើសពី 30 ថ្ងៃ តែតិចជាង 90 ថ្ងៃ ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះត្រូវចាត់ថ្នាក់ជាឥណទានឃ្លាំមើល ហើយត្រូវធ្វើសំវិធានធនតាមអត្រា 3% ។

ឥណទានរៀបចំឡើងវិញ

ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សងដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម ។ ឥណទានដែល នឹងត្រូវរៀបចំឡើងវិញត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់របស់អ្នកខ្ចីទៅ តាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្មនៃទស្សនៈវិស័យ អាជីវកម្មដោយផ្អែកលើសម្មតិកម្មជាក់ស្តែង និងប្រុងប្រយ័ត្ន ។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើម ដោយមិនគិតពីដំណើរការល្អបន្ទាប់ពីការរៀបចំជាថ្មីឡើយ ។ ការចាត់ថ្នាក់នេះមិនត្រូវធ្វើបន្តនោះឡើយ លុះត្រា តែការប្រាក់ និងប្រាក់ដើមមិនត្រូវបានសងមកវិញក្នុងអំឡុងបីគ្រាសងរំលស់ និងក្នុងរយៈពេលមិនតិចជាងបីខែ ។

គោលនយោបាយលុបចោលនូវឥណទាន និងបុរេប្រទាន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវលុបឥណទាន និង បុរេប្រទាន ឬ មួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួននៅពេលដែលធនាគារបាត់បង់សិទ្ធិ តាមកិច្ចសន្យាគ្រប់គ្រងលើឥណទាន ឬនៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូលមិនអាច ប្រមូលមកវិញបាន ឬគ្មានសង្ឃឹមថាឥណទាននេះអាចប្រមូលបានមកវិញទេ ។

ទ្រព្យបញ្ចាំ

ធនាគាររក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសម្រាប់ធានានូវឥណទាន និងបុរេប្រទាន ។ ការប៉ាន់ស្មាននូវតម្លៃសមស្រប គឺផ្អែកតាមការវាយតម្លៃទ្រព្យបញ្ចាំប្រចាំឆ្នាំ ។

នៅក្នុងការិយបរិច្ឆេទធនាគារមិនបានរឹបអូសទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានដាក់បញ្ចាំនោះទេ ។

ផ្អែកតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាទ្រព្យសម្បត្តិដែលរឹបអូសបានត្រូវលក់ចេញក្នុងរយៈពេល 1 ឆ្នាំ និងត្រូវធ្វើចំណាត់ថ្នាក់ក្នុងតារាងតុល្យការជាទ្រព្យសម្បត្តិរឹបអូស ។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគលើការប្រមូលផ្តុំហានិភ័យឥណទាន នាកាលបរិច្ឆេទតារាងតុល្យការ បានបង្ហាញនៅ កំណត់សម្គាល់ទី 8 លើរបាយការណ៍ហិរញ្ញវត្ថុ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬអត្រាទីផ្សារដែលមានសមាសធាតុសំខាន់ពីរគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រា ការប្រាក់ ។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពជួញដូរ ត្រូវបានគ្រប់គ្រងដោយការកំណត់នូវទីផ្សារសម្រាប់ ស្ថានភាពជួញដូរ ធៀបនឹងកម្រិតហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺសំដៅលើការប្រែប្រួលអត្រាប្តូរប្រាក់ ដែលមិនអំណោយផលលើស្ថានភាពដោះដូររូបិយប័ណ្ណបរទេសដែលកើតឡើងពីពេលមួយទៅពេលមួយ ។ ធនាគារបានរក្សានូវគោលនយោបាយ ដែលមិនបង្កឲ្យមានស្ថានភាពរូបិយប័ណ្ណបរទេសច្រើននោះទេ ។ ការប្តូររូបិយប័ណ្ណបរទេសដែលបើកចំហរគ្រប់ប្រភេទត្រូវបាន ត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការ កម្រិតនៃស្ថានភាពកំណត់ទុកមុន និងការកំណត់នូវការកាត់បន្ថយភាពខាតបង់ ។

ហានិភ័យនៃការប្តូររូបិយប័ណ្ណ កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងការទទួល ស្គាល់ទ្រព្យសកម្ម និងបំណុលដែលជាប់រូបិយប័ណ្ណមិនមែនជាប់រូបិយប័ណ្ណមុខងាររបស់ធនាគារ ។

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 សមតុល្យទ្រព្យសកម្ម និងបំណុល ដែលជាប់រូបិយប័ណ្ណផ្សេងទៀត ក្រៅពី ដុល្លារអាមេរិក មិនមានចំនួនច្រើននោះទេ ។ ដូចនេះការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញ ឡើយ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការផ្ដោតលើហានិភ័យរូបិយប័ណ្ណបរទេស

តារាងខាងក្រោមបង្ហាញពីទ្រព្យសកម្ម និងបំណុលតាមរូបិយប័ណ្ណ៖

សម្បូលជាប្រាក់ដុល្លារអាមេរិក					សរុប
					ដុល្លារអាមេរិក
2018	ដុល្លារអាមេរិក	ប្រាក់រៀល	ប្រាក់អឺរ៉ូ	ប្រាក់បាត	
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	4,990,347	126,870	293,414	157,377	5,568,008
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	14,766,986	3,862,272	-	-	18,629,258
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ	38,334,477	-	4,445,939	176,272	42,956,688
ឥណទាន និងបុរេប្រទាន	110,320,254	6,689,896	-	-	117,010,150
ទ្រព្យសកម្មផ្សេងៗ (*)	387,006	-	-	-	387,006
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	168,799,070	10,679,038	4,739,353	333,649	184,551,110
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	129,449,776	10,253,969	4,723,689	319,649	144,747,083
បំណុលផ្សេងៗ	2,675,849	-	-	-	2,675,849
បំណុលហិរញ្ញវត្ថុសរុប	132,125,625	10,253,969	4,723,689	319,649	147,422,932
ទ្រព្យសកម្ម(អត្ថប្បយោជន៍)ហិរញ្ញវត្ថុសរុប	36,673,445	425,069	15,664	14,000	37,128,178
ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)	147,353,902	1,707,927	62,938	56,252	149,181,019

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

សមមូលជាប្រាក់ដុល្លារអាមេរិក					
2017	ដុល្លារអាមេរិក	ប្រាក់រៀល	ប្រាក់អឺរ៉ូ	ប្រាក់បាត	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	2,423,228	33,783	360,105	13,501	2,830,617
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	22,852,812	164,889	-	-	23,017,701
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ	4,880,245	-	1,490,800	-	6,371,045
ឥណទាន និងបុរេប្រទាន	49,920,720	-	189	-	49,920,909
ទ្រព្យសកម្មផ្សេងៗ (*)	259,911	-	-	-	259,911
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	80,336,916	198,672	1,851,094	13,501	82,400,183

បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	44,594,521	241,310	1,420,149	431	46,256,411
បំណុលផ្សេងៗ	854,319	-	-	-	854,319
បំណុលហិរញ្ញវត្ថុសរុប	45,448,840	241,310	1,420,149	431	47,110,730
ទ្រព្យសកម្ម/(អត្ម)ហិរញ្ញវត្ថុសុទ្ធ	34,888,076	(42,638)	430,945	13,070	35,289,453
ស្មើនឹងពាន់រៀល (កំណត់សម្គាល់ 4)	140,843,163	(172,130)	1,739,725	52,764	142,463,522

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ហានិភ័យអត្រាការប្រាក់ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅ លើចំណូលនៃការបណ្តាក់ទុនតម្លៃសមស្របតម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំណត់ប្រែប្រួលអត្រា ការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះចំណូលការ ប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រា ការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារបានបង្ហាញដូចខាងក្រោម។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

2018	រហូតដល់ 1 ខែ	ពី 1 ទៅ 3 ខែ	ពី 3 ទៅ 12 ឆ្នាំ	ពី 1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	មិនមាន ការប្រាក់	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	5,568,008	5,568,008
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	5,643,800	-	-	-	-	12,985,458	18,629,258
ប្រាក់បញ្ញើនិងការដាក់តំកល់ក្នុង ធនាគារនិង គ្រឹះស្ថាន ហិរញ្ញវត្ថុនានា	25,000,000	-	-	-	-	17,956,688	42,956,688
ឥណទាន និងបុរេប្រទាន	-	100,388	14,263,183	25,302,738	14,926,052	62,417,789	117,010,150
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	387,006	387,006
	30,643,800	100,388	14,263,183	25,302,738	14,926,052	99,314,949	184,551,110

ចំណូលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	40,902,250	26,342,372	26,465,932	50,551,530	484,999	-	144,747,083
ចំណូលផ្សេងៗ	-	-	-	-	-	2,675,849	2,675,849
	40,902,250	26,342,372	26,465,932	50,551,530	484,999	2,675,849	147,422,932
ឆ្លងកាត់បញ្ចេញការប្រាក់	(10,258,450)	(26,241,984)	(12,202,749)	(25,248,792)	14,441,053	96,639,100	37,128,178
សមមូលនឹងពាន់រៀល (កំណត់សម្គាល់4)	(41,218,452)	(105,440,292)	(49,030,645)	(101,449,646)	58,024,151	388,295,904	149,181,019

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(iii) ហានិភ័យអត្រាការប្រាក់ (ត)

2017	រហូតដល់ 1 ខែ	ពី 1 ទៅ 3 ខែ	ពី 3 ទៅ 12 ឆ្នាំ	ពី 1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	មិនមាន ការប្រាក់	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	2,830,617	2,830,617
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	2,100,000	-	-	-	-	20,917,701	23,017,701
ប្រាក់បញ្ញើនិងការដាក់តំកល់ក្នុង ធនាគារនិង គ្រឹះស្ថាន ហិរញ្ញវត្ថុនានា	6,371,045	-	-	-	-	-	6,371,045
ឥណទាន និងបុរេប្រទាន	-	10,885,106	9,404,544	11,614,864	18,016,395	-	49,920,909
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	259,911	259,911
	8,471,045	10,885,106	9,404,544	11,614,864	18,016,395	24,008,229	82,400,183

ចំណូលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	21,112,927	12,167,129	5,356,326	7,407,179	212,850	-	46,256,411
ចំណូលផ្សេងៗ	854,319	-	-	-	-	-	854,319
	21,967,246	12,167,129	5,356,326	7,407,179	212,850	-	47,110,730
ឆ្លងកាត់បញ្ចេញការប្រាក់	(13,496,201)	(1,282,023)	4,048,218	4,207,685	17,803,545	24,008,229	35,289,453
សមមូលនឹងពាន់រៀល (កំណត់សម្គាល់4)	(54,484,163)	(5,175,527)	16,342,656	16,986,424	71,872,911	96,921,220	142,463,522

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគរំញ័រចតម្លៃសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារមិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្រប ដោយភាព លំអៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយធនាគារក៏មិនមានឧបករណ៍ ហិរញ្ញវត្ថុនាចុងកាលបរិច្ឆេទនោះដែរ ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទ ពុំមាន ផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ ។

ការវិភាគរំញ័រចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ ។ ដូច្នេះការវិភាគរំញ័រចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវ បានបង្ហាញឡើយ ។

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួលគឺ ជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សង ចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលអាចបណ្តាលមកពីការដកប្រាក់របស់អ្នកធ្វើ ។ ជាលទ្ធផលធ្វើឲ្យខកខានមិនអាចបំពេញកាតព្វកិច្ចសងបំណុលឲ្យម្ចាស់ប្រាក់បញ្ញើ និងមិនអាច ផ្តល់ប្រាក់កម្ចី ។

(i) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

អ្នកគ្រប់គ្រង តាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យ បំណុល ។ ការតាមដាន និងការរាយការណ៍ប្រចាំថ្ងៃនៃស្ថានភាពសាច់ប្រាក់ និងគម្រោងសម្រាប់កាលបរិច្ឆេទបន្ទាប់គឺជាការិយបរិច្ឆេទសំខាន់ សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ អ្នកគ្រប់គ្រងតាមដានបម្រែបម្រួលនៃម្ចាស់ប្រាក់បញ្ញើ និងគម្រោងដកប្រាក់របស់ពួកគេ។

(ii) មធ្យោបាយស្វែងរកមូលធន

ប្រភពចម្បងនៃសាច់ប្រាក់ងាយស្រួល គឺបានមកពីដើមទុនរបស់ភាគទុនិក ប្រាក់កម្ចី និងប្រាក់បញ្ញើពីអតិថិជន ។ ប្រភពនៃសាច់ប្រាក់ងាយស្រួលត្រូវបានពិនិត្យយ៉ាងទៀតទាត់តាមរយៈការពិនិត្យលើកាលកំណត់របស់ប្រាក់បញ្ញើមានកាលកំណត់ អ្នកដាក់ប្រាក់បញ្ញើសំខាន់ៗប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំរបស់អ្នកគ្រប់គ្រង។

(iii) មិនមែននិទស្សន៍លំហូរទឹកប្រាក់

តារាងនៅទំព័របន្ទាប់នេះបង្ហាញពីលំហូរទឹកប្រាក់ដែលត្រូវបង់របស់ធនាគារ ដែលមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍ ដូចមានកាលកំណត់តាមកិច្ចសន្យា ដែលនៅសល់នៅថ្ងៃការិយបរិច្ឆេទ ។ ចំនួនទឹកប្រាក់ដែលបាន បង្ហាញនៅក្នុងតារាងគឺជាលំហូរទឹកប្រាក់ ដែលមិនបញ្ចុះតម្លៃតាមកិច្ចសន្យា ខណៈដែលធនាគារ គ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលមានភ្ជាប់តាមលំហូរសាច់ប្រាក់ដែលមិនបញ្ចុះតម្លៃដែលរំពឹងទុក។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

(iii) មិនមែននិទស្សន៍លំហូរទឹកប្រាក់ (ត)

	រហូតដល់ 1 ខែ	ពី 1 ទៅ 3 ខែ	ពី 3 ទៅ 12 ឆ្នាំ	ពី 1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	មិនមានការប្រាក់	សរុប
2018	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	-	-	-	5,568,008	5,568,008
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	12,985,458	18,629,258
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5,643,800	-	-	-	-	17,956,688	42,956,688
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ	25,000,000	-	-	-	-	62,417,789	117,010,150
ឥណទាន និងបុរេប្រទាន	-	100,388	14,263,183	25,302,738	14,926,052	387,006	387,006
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-
	30,643,800	100,388	14,263,183	25,302,738	14,926,052	99,314,949	184,551,110
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	40,902,250	26,342,372	26,465,932	50,551,530	484,999	-	144,747,083
បំណុលផ្សេងៗ	-	-	-	-	-	2,675,849	2,675,849
	40,902,250	26,342,372	26,465,932	50,551,530	484,999	2,675,849	147,422,932
គម្លាតរំញ័រចការប្រាក់	(10,258,450)	(26,241,984)	(12,202,749)	(25,248,792)	14,441,053	96,639,100	37,128,178
សមមូលនឹងពាន់រៀល (កំណត់សម្គាល់4)	(41,218,452)	(105,440,292)	(49,030,645)	(101,449,646)	58,024,151	388,295,904	149,181,019

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

(iii) មិនមែននិទស្សន៍លំហូរទឹកប្រាក់ (ត)

2017	រហូតដល់ 1 ខែ	ពី 1 ទៅ 3 ខែ	ពី 3 ទៅ 12 ឆ្នាំ	ពី 1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	មិនមាន ការប្រាក់	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	2,830,617	2,830,617
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	2,100,000	-	-	-	-	20,917,701	23,017,701
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ	6,371,045	-	-	-	-	-	6,371,045
ឥណទាន និងបុរេប្រទាន	-	10,885,106	9,404,544	11,614,864	18,016,395	-	49,920,909
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	259,911	259,911
	8,471,045	10,885,106	9,404,544	11,614,864	18,016,395	24,008,229	82,400,183

បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	21,112,927	12,167,129	5,356,326	7,407,179	212,850	-	46,256,411
បំណុលផ្សេងៗ	854,319	-	-	-	-	-	854,319
	21,967,246	12,167,129	5,356,326	7,407,179	212,850	-	47,110,730
ឥណ្ឌាបញ្ចេញការប្រាក់	(13,496,201)	(1,282,023)	4,048,218	4,207,685	17,803,545	24,008,229	35,289,453
សមមូលនឹងពាន់រៀល (កំណត់សម្គាល់៤)	(54,484,163)	(5,175,527)	16,342,656	16,986,424	71,872,911	96,921,220	142,463,522

28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ច) ការគ្រប់គ្រងដើមទុន

(i) ហាបទប្បញ្ញត្តិដើមទុន

វត្ថុវិស័យរបស់ធនាគារ ក្នុងការគ្រប់គ្រងដើមទុនមានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងតារាងតុល្យការ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធ នឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម ។

ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យធនាគារទាំងអស់ត្រូវ (i) បំពេញកាតព្វកិច្ចដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសោធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងតម្រូវការសំខាន់ៗផ្សេងទៀត ។

(ii) ហាបទប្បញ្ញត្តិដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការជាក់លាក់ និងសកម្មភាពអាជីវកម្មជាក់លាក់ ត្រូវបានគ្រប់គ្រងដោយកម្រិតតាមអតិបរមាកម្មនៃផលដែលទទួលបានពីការបែងចែកដើមទុននោះ ។ ដើមទុនដែល បានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ ដោយច្បាប់ ។

29. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន ។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់កត្តាសារវន្តលើការវាយ តម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលរបស់ធនាគារឡើយ ។ តម្លៃសមស្របត្រូវបានសន្មត ដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ ។ តាមមតិរបស់អ្នក គ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃ ប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប ។



ចាប់ផ្តើម
ធានុយប្រែង
រីកចម្រើន
ធានុយប្រែង



 BREDBankCambodia | GrowYourBusiness |  Bred Bank Cambodia | www.bredcambodia.com
P: 1800 20 1234 / +855 (0)23 999 222 E: contact@bredcambodia.com

#30 មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី 3
ខណ្ឌដូនពេញ រាជធានីភ្នំពេញ